



ព្រះសាស្ត្ររាជបច្ចុះ យុទ្ធសាស្ត្រ និងកីឡា

សម្រាប់សម្រាប់

# តាមីតិវិញ្ញា



៥



គ្រឿះសាងសង់ជាតុខ្មែរដែលកម្រិត  
[www.elibraryofcambodia.org](http://www.elibraryofcambodia.org)



ព្រះរាជាណាចក្រ<sup>®</sup> យុទ្ធសាស្ត្រ និងភីឌា

# បណ្ឌិតវិទ្យា

ចូលរួម



ព្រះរាជាណាចក្រ

យុទ្ធសាស្ត្រ និងភីឌា

សាលា ៩៤២ បានជីវិត រាជធានីភ្នំពេញ ក្រោមរដ្ឋ

សមាគ: អនុគមន៍ទិន្នន័យ	លោក វីរុប្បុណ្ណ	លោក ស្រី ចំពុជា
សមាគ: អនុគមន៍សាស្ត្រ	លោក ស៊ុខ ស៊ុខ	លោក ស្រី សេជ្ជ
អ្នកចាយ: ស៊ុខ ស៊ុខ	លោក វិរុប្បុណ្ណ	
អ្នកចាយ: ស៊ុខ ស៊ុខ	លោក ស៊ុខ ស៊ុខ	
អ្នកចាយ: ស៊ុខ ស៊ុខ	លោក ស៊ុខ ស៊ុខ	លោក ស្រី សេជ្ជ

បានទទួលការអនុញ្ញាតដោយការចូលរួមរបស់ ក្រសួងពេទ្យ យុវជន និងក្រុង  
ការប្រកាសរៀបចំ ៩១៦ រយក ប្រក. និងត្រឹមត្រូវ និកាម: ឆ្នាំ ២០១៩  
ដើម្បីប្រើប្រាស់ការសកែភាព។

### ហាមតែន្នន័យ លោក ស៊ុខ ស៊ុខ

ស្រី សេជ្ជ

ប្រធានក្រសួងពេទ្យ

សាលាភុធម៌ ២០១៩

ISBN 9-789-995-001-308

## សាធារណៈ

សេវានេះតាមវិធានក្រុកខ្លួន បានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុតីឆ្នាំ 2006 ដើម្បីរៀបចំស្ថាបន្ទាយភាសាគ្នាន់អាហ្វេក្នុងទីនិក្រុដើម្បីក្រុមអប់រំ ឲ្យបាន និងកិច្ច ។ នៅក្នុងសេវានេះ មានវិអនករាជនៃទាន់រាជក្រឹម និងយោងប្រជុំនិក្រុដីនិក្រុន នូវការសំគាល់ និងការសំណើនៅក្នុងទីនិក្រុ ។ និងកិច្ច នៅក្នុងសេវានេះ នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ ។

រាយដីនិក្រុមិនិងឯុទ្ធភាព និងសេវានេះ នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ ។

- គុមារក្រុកខ្លួន និងការសំណើនៅក្នុងទីនិក្រុ ។
- គុមារក្រុកខ្លួន និងការសំណើនៅក្នុងទីនិក្រុ ។
- គុមារក្រុកខ្លួន និងការសំណើនៅក្នុងទីនិក្រុ ។

សេវានេះតាមវិធានក្រុកខ្លួន និងការសំណើនៅក្នុងទីនិក្រុ នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ និងយោងប្រជុំនិក្រុ ។ និងកិច្ច នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ ។

គណៈកម្មការនិងក្នុងសេវានេះ នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ និងយោងប្រជុំនិក្រុ ។ និងកិច្ច នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ ។ និងកិច្ច នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ ។

លើកទីមាតុលោះ កម្មការនិងក្នុងសេវានេះ នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ និងយោងប្រជុំនិក្រុ ។ និងកិច្ច នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ ។

គណៈកម្មការនិងក្នុងសេវានេះ នឹងបានរៀបចំឡើងប្រព័ន្ធពាមភាពដីនិក្រុ ។

## ការពិនិត្យបណ្ត

លេខា

មេលេខា ១ : ចំណុច	1
មេលេខា ២ : វិធីគូលា	5
មេលេខា ៣ : វិធីថែក	13
មេលេខា ៤ : ប្រាមុនវិធីការរំបៀកចក	21
មេលេខា ៥ : សំណងជូនបន្លឹកការណ៍យោ	25
មេលេខា ៦ : ស្ថិតិ	31
មេលេខា ៧ : ចំណុចចំប្រែ	41
មេលេខា ៨ : ចំណុចទសការ	45
មេលេខា ៩ : វិធីចុក វិធីការចំណុចទសការ	49
មេលេខា ១០ : វិធីគុណចំណុចទសការ	63
មេលេខា ១១ : ប្រភាព	69
មេលេខា ១២ : ក្រិយាឯក្រុង	85
មេលេខា ១៣ : ភ្នែកស្របនៃខេត្ត	89
មេលេខា ១៤ : ភ្នែកសំខាន់	95
មេលេខា ១៥ : ភ្នែកសំខាន់	99
មេលេខា ១៦ : ភ្នែកសំខាន់	103
មេលេខា ១៧ : នានាលិមាត្រ	107
មេលេខា ១៨ : ចូល សេដ្ឋ និងមាត្រម្នាក់	121

**1****ចំណុន**

 អំណោលដីម៉ែរទំនួលជំរាប់ 1 000 000

ពេលវេលាដំបូង និងឆ្នាំ 2008 ប្រាកាសទំនួល 13 395 682 រាត្រា។



ឆ្នាំ	ខែ	ថ្ងៃ	ខែត្រូវការ	ខែការបង់បាន
2008	13	3	៩	5

រឿងនេះបានរាយដើម្បីយោងដឹងទិន្នន័យ និងអាជីវកម្មរបស់អ្នកបាន។

- អាជីវកម្មរបស់** • ម៉ោង ៨:៣០ ប្រើប្រាស់ទីន៍ ត្រូវការ ប្រាក់ប្រាក់ និងសិរី និង។
- អាជីវកម្មរបស់** • ម៉ោង ៩:៣០ ចិនិយការលើប្រាក់ប្រាក់ ប្រាក់ប្រាក់ និងសិរី និង។

**ចំណាំ**

១. ចុះតុលាការតាមក្រុមការទំនួលខាងក្រោម និងតាមត្រូវការ

- a. 3 256 875      b. 4 813 725      c. 5 712 409      d. 5 920 124  
 e. 8 724 504      f. 9 807 006      g. 12 324 412      h. 24 758 600 ។

២. ចុះតុលាការជាព័ត៌ម្លេនៃលទ្ធផាច់ក្រោម

- a. ប្រាក់ប្រាក់ ប្រាក់ប្រាក់ និងសិរី និងប្រាក់ប្រាក់ និងសិរី ។  
 b. ប្រាក់ប្រាក់ ប្រាក់ប្រាក់ និងសិរី និងប្រាក់ប្រាក់ និងសិរី ។  
 c. ប្រាក់ប្រាក់ ប្រាក់ប្រាក់ ប្រាក់ប្រាក់ និងសិរី និងប្រាក់ប្រាក់ និងសិរី ។  
 d. ប្រាក់ប្រាក់ ប្រាក់ប្រាក់ ប្រាក់ប្រាក់ និងសិរី និងប្រាក់ប្រាក់ និងសិរី ។  
 e. ប្រាក់ប្រាក់ ប្រាក់ប្រាក់ ប្រាក់ប្រាក់ និងសិរី និងប្រាក់ប្រាក់ និងសិរី ។



## ការប្រើបង្កើចនិងរំលែកដោយប័ណ្ណុទ

### ក. ការប្រើបង្កើច

- សម្រាប់បង្កើច 3 105 286 និង 869 075  
តើម្នាក់ 3 105 286 នាមខ្លួនខ្លួនគឺជាមេន 869 075 ។  
តូចតាម 3 105 286 និង 869 075 ។  
សម្រាប់លេខ 3 105 286 > 869 075 ឬ 869 075 < 3 105 286 ។
- សម្រាប់បង្កើច 1 285 472 និង 1 281 540

1	2	8
1	2	8

1 285 472 និង 1 281 540 នាមខ្លួនខ្លួនគឺជាមេន ។

សម្រាប់បង្កើចនិងរំលែកដោយបង្កើចនិងរំលែកដោយបង្កើច នាមខ្លួនខ្លួនគឺជាមេន  
តើម្នាក់ និង នៅខ្លួនខ្លួនគឺជាមេន ។

តូចតាមលេខ 1 285 472 > 1 281 540 ឬ 1 281 540 < 1 285 472 ។

### ខ. ការប្រើបង្កើចលើលាច់

243 280 ; 2 463 565 ; 485 640 ; 2 493 008

សម្រាប់បង្កើចនិងរំលែកដោយបង្កើចនិងរំលែកដោយបង្កើច នាមខ្លួនខ្លួនគឺជាមេន  
485 640 > 243 280 ។

តូចតាមលេខ 2 493 008 > 2 463 565 > 485 640 > 243 280 ។



## លំហាត់

### 1. សម្រាប់បង្កើចនិងរំលែកដោយបង្កើច

- |                            |                              |
|----------------------------|------------------------------|
| ក. 3 251 820 និង 4 26 875  | ខ. 6 672 183 និង 6 672 190   |
| ក. 4 65 2108 និង 4 653 280 | ខ. 9 782 608 និង 9 783 680 ។ |


### 2. សម្រាប់បង្កើចនិងរំលែកដោយបង្កើច

- 5 648 310 ; 6 548 301 ; 5 648 402 ; 5 648 837 ។



## ចុងគិតផ្សេងៗនាមខ្លួន

លេខ 3 507 624



4 នៅក្នុងពីរពីរពីរពីរពីរ =  $4 \times 1 = 4$

2 នៅក្នុងពីរពីរពីរពីរពីរ =  $2 \times 10 = 20$

6 នៅក្នុងពីរពីរពីរពីរពីរពីរ =  $6 \times 100 = 600$

7 នៅក្នុងពីរពីរពីរពីរពីរពីរ =  $7 \times 1\,000 = 7\,000$

0 នៅក្នុងពីរពីរពីរពីរពីរពីរ =  $0 \times 10\,000 = 0$

5 នៅក្នុងពីរពីរពីរពីរពីរពីរពីរ =  $5 \times 100\,000 = 500\,000$

3 នៅក្នុងពីរពីរពីរពីរពីរពីរពីរពីរ =  $3 \times 1\,000\,000 = 3\,000\,000$

ដើម្បី:  $\underline{3\,507\,624} = \frac{3\,000\,000 + 500\,000 + 0 + 7\,000 + 600 + 20 + 4}{ក្នុងខ្លួន} = \text{ក្នុងពីរពីរ}$



## លំហាត់

- ចូលចំណាំលោកសារនាមព្រម

លេខ 2 606 250

2 នៅក្នុងពីរពីរពីរពីរ..... ។ ២ នៅក្នុង..... មានពីរ..... ។

6 នៅក្នុង..... មានពីរ..... ។ ០ នៅក្នុងពីរពីរពីរពីរ..... ។

- ចូលចំណាំលោកសារនាមព្រម

អ. 3 264 087      វ. 4 500 260      គ. 5 040 390 ។

- ចូលចំណាំលោកសារនាមព្រម

5 | 3 | 7 | 2 | 0 | 8 | 1



## ការគណនោមុខទូទៅ

បានឈ្មោះថា ត្រូវបានគិតថ្លែងពីរបៀបគិតមុខទូទៅនៃសាធារណៈជាតិរបស់ក្រោម :

សំណើ	អាជីវកម្ម	សាស្ត្រ	អភិវឌ្ឍន៍	សំណើ	ប្រព័ន្ធអង់គ្លេស	អាជីវកម្ម	សំណើ
ដំឡើង	20	15	17	7	10	11	18

តើកុំមួយចំណុចនៃសាធារណៈជាតិមួយមុនចុំឆ្នាំនេះ ?

ចំណាំទី 1 : ពាណិជ្ជកម្ម :  $20 + 15 + 17 + 7 + 10 + 11 + 18 = 98$

ចំណាំទី 2 : យកដំឡើងទិន្នន័យចំណុចទូទៅ :  $98 \div 7 = 14$

ដូចណែនាំ កុំមួយចំណុចនៃសាធារណៈជាតិមួយមុនចុំឆ្នាំនេះ 14 គ្រឿង។

បីមិញកទីមួយមួយទូទៅនេះព្រមទាំងចំណុចទូទៅនេះ មិនមែនលម្អិតបានចំណុចទូទៅនេះ នៅក្នុងក្រុមហ៊ុនបាន។



## សំបាត់

### ការណាន់មួយមុខទូទៅ

A. 20 ; 35 ; 37 ; 65 ; 0 ; 73

B. 1000 ; 500 ; 800 ; 600 ; 500

C. 15 ; 300 ; 60 ; 83 ; 0 ; 90

D. 45 ; 630 ; 345 ; 400 ; 130 ។



## ចំណាំទី

1. ប្រចាំពេលនៃក្រុមដោយតើមួយមុខទូទៅគិតបានដូចតើសាធារណៈជាតិមួយមុនចុំឆ្នាំនេះ :

ផ្លូវឱ្យ 1 : ចំណាំ 95 នាក់ ផ្លូវឱ្យ 2 : ចំណាំ 80 នាក់ ផ្លូវឱ្យ 3 : ចំណាំ 74 នាក់ ។ តើកុំមួយមួយក្នុងប្រចាំពេលនៃក្រុមដោយតើមួយមុខទូទៅត្រូវបានគិតបានមុនចុំឆ្នាំនេះ ?

2. រាយក្រឹត 9 ត្រូវបានគិតប្រចាំពេលនៃក្រុមដោយតើមួយមុខទូទៅ ។ ក្នុងនេះមានរាយក្រឹត 5 ត្រូវបានគិតប្រចាំពេល 36 នាក់

កុំមួយមួយក្នុងប្រចាំពេលនៃក្រុមដោយតើមួយមុខទូទៅ 4 ត្រូវបានគិតប្រចាំពេល 45 នាក់ កុំមួយមួយក្នុងប្រចាំពេល ។ តើកុំមួយមួយក្នុងប្រចាំពេលនៃក្រុមដោយតើមួយមុខទូទៅនេះ ?

## 2

## វិធីគុណា



## ការគុណចំនួនការលេខ 4 នូវផែន 2 នូវ

មើលទីផ្សារត្រឹមដីគឺការអីឡូង  
ដើម្បាន 1.530kg ។ ទីតួនាទីនេះ  
គឺអំពុំ 25 គីឡូ ។ តើវាយីនៅ  
គឺអំពុំតាមចុះត្រូវតិចរហូត ?



$$1530 \times 25 = \boxed{}$$

1	5	3	0
x	2	1	5
+	1	5	0
	3	6	5
	3	0	0
	3	8	0

គុណលេខទីផ្សារចុះ  
តាមចិត្តនឹងផែន 4 ការគុណទីផ្សារ  
ប្រចាំសប្តាហិរញ្ញវត្ថុ ។



ដូចនេះ មើលទីផ្សារគឺការអំពុំជាន់ 38.250kg ។



## ការបង្កើតចំណោម

$$2350 \times 15 = \boxed{}$$

យើងអាចបង្កើតចំណោមទីតួនាទីការអំពុំដើម្បាន មួយចាន់ប្រចាំថ្ងៃ :

ឯការណាមួយកំសោះការបង្កើតចំណោមទីតួនាទីការអំពុំ 2350 ។ តាត់លក់កំសោះការបង្កើតចំណោមទីតួនាទីការអំពុំ 15 គីឡូ ។ តើតាត់លក់កំសោះការបង្កើតចំណោមទីតួនាទីការអំពុំ 15 គីឡូ នឹងបានរាយការណ៍រាយការណ៍ ?



## លេខបាត់

### 1. គ្រឿងរោងជាមុន

- |                     |                     |                      |
|---------------------|---------------------|----------------------|
| ក. $2180 \times 14$ | ខ. $2405 \times 23$ | ស. $2876 \times 35$  |
| ល. $3528 \times 42$ | ម. $3608 \times 45$ | ល. $4390 \times 47$  |
| ព. $5031 \times 54$ | ដ. $6492 \times 58$ | ពណ. $7405 \times 63$ |
| ស. $7605 \times 69$ | ប. $7861 \times 72$ | ប. $7980 \times 77$  |
| រ. $8060 \times 78$ | ល. $8506 \times 80$ | លណ. $9254 \times 94$ |

### 2. ផ្ទាល់រាយការ

- ក.  $1200 \times 10$       ខ.  $2500 \times 20$       ស.  $5000 \times 30$

### 3. គ្មានចំណែកសមតុល្យភាព

គ្មានភី 1	2 500	3 685	4 205	6 084	7 849
គ្មានភី 2	28	36	48	67	85
ទិន្នន័យ					



## ចំណែក

- អាជីវករម្នាក់លក់ស៊ីលើកតាម 15kg ត្រូវ 3 500 + គ្រឿង 1kg ដើម្បីសក់អ្នកដ្ឋាន  
26kg ត្រូវ 3 350 + គ្រឿង 1kg ។ តើអាជីវករម្នាក់ទាំងនេះតើមិនបានប្រកបដាក់  
ថ្មានឡើយ ?
- អាណាពវិជ្ជកម្មមានត្រូវស្រួល 18ថ្ងៃខ្លួច ។ តាមពេលវេលាប្រាក់អំពុំយ៉ែត្រឹម 4  
គុំមួយបានចូច ។ អំពុំយ៉ែត្រឹមមួយត្រូវ 4 550 ។ តើតាមពេលវេលាប្រាក់  
ថ្មានឡើយវិជ្ជកម្មអំពុំយ៉ែត្រឹមទាំងអស់ ?
- គ្មានចំណែកទី១ចំណែកទី២ តាមច្បាស់នៅខាងក្រោម

ក.  $2650 \times 25 = \boxed{\quad}$

ខ.  $3500 \times 32 = \boxed{\quad} \text{ រ }$



## ការគូលាចំនួនមានលទ្ធភាព 4 ខ្លួនដី 3 ខ្លួន

ក្រោមពីរនាក់សិរីមួយត្រូវបានគេចិត្ត 315 គ្មោះ ។ ក្នុងមួយឆ្នាំរាងទៅ 1625 ពីថ្ងៃ ។  
ដើម្បីរាយការណ៍ដីមួយត្រូវតើម្នាក់ដីមីន់ ?

$$1\,625 \times 315 = \boxed{ }$$

	3	1
	3	1
x	1	6
	2	5
	3	1
	8	1
+	1	6
	2	5
	4	8
	3	5
	3	1
	1	8
	3	5

អូនាគនេះទូបន្ទាប់ចាប់ដឹងទិន្នន័យ  
ទូទៅយុទ្ធសាស្ត្របានវិនិច្ឆ័យ ។



ចុចុចនេះ នាក់សិរីមួយត្រូវតើម្នាក់ដីមីន់ 511 ៣៧៥ ពីថ្ងៃ ។



## ការចាយផ្តើមទំនាក់ទំនាក់

$$\text{៩. } 1\,500 \times 125 = \boxed{ }$$

មើលអាណាពលដីនៃប្រទេស ឱន្តលេខាកំណត់នឹងស្ថាបន្ទូនទេ ។ អូនាគនេះបានរាយការណ៍ :

ចាយផ្តើមនៃប្រទេសក្រោមប្រឈម 125 គីឡូម៉ែត្រ ។ តើក្នុង  
មឺនាកេខ 125 គីឡូម៉ែត្រ ចាយផ្តើមនេះ តិចអត្ថបានប៉ុន្មានពីខ្លួនបាន ?

$$\text{១០. } 15\,000 \times 275 = \boxed{ }$$

សមាគមបែនិកការបង្កើតរំលែក 275 គរបាល ។ ក្នុងមួយសម្រាប់  
សមាគមបែនិកការបង្កើតរំលែក 15 ០០១១ រ តើសមាគមបែនិកការបង្កើតរំលែកប៉ុន្មានប៉ុណ្ណោះ  
នូវការ ៖ នៅពេលបង្កើតរំលែក 275 គរបាល ?



## សំណង់

### 1. ចូលរាល់ដោយគ្មាន

- |                        |                        |                        |
|------------------------|------------------------|------------------------|
| a. $1\ 350 \times 132$ | b. $1\ 568 \times 216$ | c. $2\ 147 \times 246$ |
| d. $2\ 569 \times 308$ | e. $3\ 052 \times 387$ | f. $3\ 902 \times 420$ |
| g. $4\ 008 \times 506$ | h. $5\ 089 \times 566$ | i. $6\ 719 \times 609$ |
| j. $6\ 080 \times 675$ | k. $6\ 537 \times 681$ | l. $7\ 080 \times 724$ |
| m. $7\ 953 \times 862$ | n. $8\ 064 \times 885$ | o. $8\ 976 \times 982$ |

### 2. ចូលរាល់ដោយការបន្ទាត់

- a.  $3\ 000 \times 300$       b.  $2\ 500 \times 400$       c.  $5\ 000 \times 600$

### 3. ចូលចិត្តរួច $\square$ ដោយរាយការណ៍

- |  |    |   |    |  |     |  |     |   |  |   |  |
|--|----|---|----|--|-----|--|-----|---|--|---|--|
| a. <table border="1" style="display: inline-table; vertical-align: middle;"><tr><td>20</td></tr></table> | 20 | <table border="1" style="display: inline-table; vertical-align: middle;"><tr><td>40</td></tr></table> | 40 | <table border="1" style="display: inline-table; vertical-align: middle;"><tr><td>120</td></tr></table> | 120 | <table border="1" style="display: inline-table; vertical-align: middle;"><tr><td>480</td></tr></table> | 480 | <table border="1" style="display: inline-table; vertical-align: middle;"><tr><td></td></tr></table> |  | <table border="1" style="display: inline-table; vertical-align: middle;"><tr><td></td></tr></table> |  |
| 20   |    |   |    |  |     |  |     |   |  |   |  |
| 40   |    |   |    |  |     |  |     |   |  |   |  |
| 120  |    |   |    |  |     |  |     |   |  |   |  |
| 480  |    |   |    |  |     |  |     |   |  |   |  |
|  |    |   |    |  |     |  |     |   |  |   |  |
|  |    |   |    |  |     |  |     |   |  |   |  |
| b. <table border="1" style="display: inline-table; vertical-align: middle;"><tr><td>2</td></tr></table>  | 2  | <table border="1" style="display: inline-table; vertical-align: middle;"><tr><td>10</td></tr></table> | 10 | <table border="1" style="display: inline-table; vertical-align: middle;"><tr><td>40</td></tr></table>  | 40  | <table border="1" style="display: inline-table; vertical-align: middle;"><tr><td>320</td></tr></table> | 320 | <table border="1" style="display: inline-table; vertical-align: middle;"><tr><td></td></tr></table> |  | <table border="1" style="display: inline-table; vertical-align: middle;"><tr><td></td></tr></table> |  |
| 2  |    |   |    |  |     |  |     |   |  |   |  |
| 10   |    |   |    |  |     |  |     |   |  |   |  |
| 40   |    |   |    |  |     |  |     |   |  |   |  |
| 320  |    |   |    |  |     |  |     |   |  |   |  |
|  |    |   |    |  |     |  |     |   |  |   |  |
|  |    |   |    |  |     |  |     |   |  |   |  |



## សំណង់

- ឯកចំនាត់ថវិកបានចូលរាល់ដោយគ្មាន ទៅលើកតុប្បញ្ញត្រ ។ តុប្បញ្ញត្រដើម្បីការចំនាត់ថវិក 256 បានឈរលើ 16 ទិន្នន័យ ឬ  $4\ 350 \div 4$  ។ តើតាត់ដំណាកេណ៍នីមួយៗនឹងអនុវត្តតាគត្រូវបានបញ្ជូនឡើង ?
- គេបូងចិត្តរាយការណ៍ចូលរាល់ដោយការបន្ទាត់ 2 ប្រព័ន្ធប្រព័ន្ធតែង ។ ប្រព័ន្ធឌី 1 ចូលរាល់ដោយគ្មាន  $1\ 250 \times 250$  ។ តុប្បញ្ញត្រនានី និងប្រព័ន្ធឌី 2 ចូលរាល់ដោយគ្មាន  $2\ 500 \times 250$  ។ តុប្បញ្ញត្រនានី និងប្រព័ន្ធឌី 2 មែនុយៗគឺជាអំពីរាយការណ៍ដែលបានបញ្ជូនឡើង ?
- ចូលចិត្តរួច  $\square$  ដោយរាយការណ៍

a.  $5\ 000 \times 150 = \square$

b.  $6\ 500 \times 32 = \square$



## ការប្រើប្រាស់ស្ថិតគិតលេខទាំងមីនុយ៉ាកនៃលក្ខណៈ

សំណង់លក្ខណៈ

$$3\,583 \times 465 = \boxed{\phantom{000}}$$

វិធីប្រើ : អូនដំបូងត្រួតពន្លាន “ON / C”

ដើម្បីចូលស្ថិតលើលេខការ។

រូបរាង **3 5 8 3 × 4 6 5 =**

លទ្ធផល 1 666 095 ចត្តាក្រឡាយដើម្បីគិតលេខទាំងមីនុយ៉ាក។



ជំហាន

ចូរការលក្ខណៈខាងក្រោមប្រើប្រាស់ស្ថិតគិតលេខទាំងមីនុយ៉ាក

- |                           |                           |                           |
|---------------------------|---------------------------|---------------------------|
| A. $2\,521 \times 164$    | B. $3\,068 \times 248$    | C. $3\,609 \times 357$    |
| D. $4\,287 \times 481$    | E. $4\,802 \times 459$    | F. $5\,948 \times 567$    |
| G. $6\,290 \times 671$    | H. $7\,931 \times 718$    | I. $8\,012 \times 895$    |
| J. $2\,085 \times 516$    | K. $3\,506 \times 620$    | L. $4\,860 \times 698$    |
| M. $5\,280 \times 481$    | N. $6\,806 \times 581$    | O. $695 \times 698$       |
| P. $7\,005 \times 8\,045$ | Q. $7\,806 \times 8\,905$ | R. $8\,762 \times 7\,851$ |
| S. $3\,943 \times 2\,468$ | T. $5\,607 \times 2\,542$ | U. $9\,431 \times 5\,024$ |
| V. $7\,510 \times 8\,620$ | W. $1\,982 \times 7\,614$ | X. $4\,739 \times 6\,072$ |



## ការបង្ហាញសាយចំណោមនៅលើអត្ថត

ចំណោមទូទាត់ត្រូវបានបង្ហាញដើម្បីរាយក្រឹតចំណោមនៅក្នុងការបង្ហាញ។

ឧបាណាល់ខែ៖ ក្នុងខែ តិច្ឆួលទិន្នន័យ ៩ មាត្រូវបានចំណោមនៅក្នុងការបង្ហាញ។ តើតុច្ញូនិភ័យ មានតម្លៃប្រាក់ដែលត្រូវបានបង្ហាញដើម្បីរាយក្រឹតចំណោមនៅខាងក្រោមនេះ ជាមួយតិច្ឆួលទិន្នន័យ ៩ ។ តើក្នុងខែ៖ ក្នុងខែ តិច្ឆួលទិន្នន័យ ៩ មានតម្លៃប្រាក់ដែលត្រូវបានបង្ហាញដើម្បីរាយក្រឹតចំណោមនៅខាងក្រោមនេះ ជាមួយតិច្ឆួលទិន្នន័យ ៩ ។

### ចូលរាយវិធី

ក្នុង ក		}	តម្លៃ 3 720 នាក់
តិច្ឆួល ៩			

$$\begin{array}{r}
 3720 \quad | \quad 5 \\
 - 35 \quad | \quad 744 \\
 \hline
 022 \\
 - 20 \\
 \hline
 020 \\
 - 20 \\
 \hline
 0
 \end{array}
 \qquad
 \begin{array}{r}
 744 \\
 \times \quad 4 \\
 \hline
 2976
 \end{array}
 \qquad
 \begin{array}{r}
 744 \\
 \times \quad 1 \\
 \hline
 744
 \end{array}$$

### រឿង

### របៀបគណន៍

ក្នុង ក តិច្ឆួលទិន្នន័យ ៩ តម្លៃគ្មាន ៥ អត្ថត

៥ អត្ថត :  $3720 \text{ នាក់} \div 5 = 744 \text{ នាក់}$

ក្នុង ៥ អត្ថត តិច្ឆួលទិន្នន័យ ៩ តិច្ឆួលទិន្នន័យ ១ អត្ថត

$744 \text{ នាក់} \times 4 = 2976 \text{ នាក់}$

ក្នុង ៥ អត្ថត តិច្ឆួលទិន្នន័យ ៩ តិច្ឆួលទិន្នន័យ ១ អត្ថត

$744 \text{ នាក់} \times 1 = 744 \text{ នាក់}$


តម្លៃគ្មាន ៥ អត្ថត	2976 នាក់
--------------------	-----------

តម្លៃគ្មាន ១ អត្ថត	744 នាក់
--------------------	----------

### វិធី

ឧទាហរណ៍លំ 2 : មូលដ្ឋានអំពីក្រឡាតុក គ្រប់គ្រងដែលត្រូវ អាសយដ្ឋាន 250 000 \$ ។ នៅក្នុងខ្លួនខ្លួនមានផែនការ 2 នៃ 7 000 \$ ។ ដូច្នេះត្រូវបានគ្រប់គ្រង 3 នៃ 9 000 \$ ។ ការត្រួតពិនិត្យតាមប្រភេទដឹងឱ្យរាយ។

### រាយការណាពីត្រូវ



### រាយការណាពីត្រូវទី 3

$$\frac{250\,000\$ - 9\,000\$ - 9\,000\$ - 7\,000\$}{3} = 75\,000\$$$

### រាយការណាពីត្រូវទី 1

$$75\,000\$ + 9\,000\$ = 84\,000\$$$

### រាយការណាពីត្រូវទី 2

$$84\,000\$ + 7\,000\$ = 91\,000\$$$

### រាយការណា

ទី 1 ត្រូវ 84 000 \$ ។

ទី 2 ត្រូវ 91 000 \$ ។

ទី 3 ត្រូវ 75 000 \$ ។



## ចំណែក ៩

1. តូលោកមិនីមួយទៅ 275 គ្រាល់ ។ ការដំឡើងក្នុងសិរីធម៌អង់មានច្បាស់ 120g ។ តើវាបានបាន នៅថ្ងៃមាតិទៅអង់សិរីធម៌អង់ចុះតុលាការណ៍មួយ ?
2. ផ្ទះលានតីនិករូបូសនៅខេត្តព្រះសាស្ត្រ ។ ក្នុងខ្សែយកតុលាការណ៍ 1 លានតីអង់ 255kg ប្រាកេដី 2 លានតីអង់ 360kg និងប្រាកេដី 3 លានតីអង់ 238kg ។ តើខ្សែយកតុលាការណ៍ 1 នឹង 2300t និងខ្សែយកតុលាការណ៍ 2 នឹង 2600t និងការឱ្យអង់ប្រាកេដី 3 នឹង 1950t ក្នុងខ្សែយកតុលាការណ៍ ។ តើវីសាងនៅលានតីអង់ទៅជាមានប្រាកេដីចុះតុលាការណ៍មួយ ?
3. អង់ការូសីតិ៍លោកស្រីស៊ីលុខុំនៅប្រាកេដី 568 គាត់ ។ អង់ការូសីតិ៍លោកស្រីស៊ីលុខុំនៅប្រាកេដី 4500t ។ ប្រាកេដី 4500t ត្រូវបានអង់ការូសីតិ៍លោកស្រីស៊ីលុខុំបានប្រាកេដី 5000t ហើយទេរីក ។ តើអង់ការូសីតិ៍លោកស្រីស៊ីលុខុំនៅប្រាកេដីប្រាកេដីចុះតុលាការណ៍មួយ ?
4. ឯករាជក្រឹត់អង់ការូសីតិ៍លុខុំនៅប្រាកេដី 2 560 គាត់ ។ សិក្សាប្រាកេដីមួយចុះតុលាការណ៍ សិក្សាប្រាកេដី 52 គាត់ ។ នាក់មួយសិក្សាប្រាកេដី និងសិក្សាប្រាកេដី ។
5. ឯករាជក្រឹត់អង់ការូសីតិ៍លុខុំនៅប្រាកេដី 4 300kg ។ ប្រាកេដីប្រាកេដី 2 នាក់ មួយគ្រាកេដី 1 300kg ។ និងសិក្សាប្រាកេដី ១ នាក់ និងសិក្សាប្រាកេដី ២ នាក់ និងសិក្សាប្រាកេដី ៣ នាក់ និងសិក្សាប្រាកេដី ៤ នាក់ ។ និងសិក្សាប្រាកេដី ១ នាក់ និងសិក្សាប្រាកេដី ២ នាក់ និងសិក្សាប្រាកេដី ៣ នាក់ និងសិក្សាប្រាកេដី ៤ នាក់ ។
6. ក្នុងការប្រាកេដី 42 000t និងក្នុងការប្រាកេដី 3 នាក់ ។ ក្នុងការប្រាកេដី 3 នាក់ និងក្នុងការប្រាកេដី 4 នាក់ ។ និងក្នុងការប្រាកេដី 5 នាក់ និងក្នុងការប្រាកេដី 6 នាក់ ។
7. ចំណែកចុះការណ៍ ក្នុងខ្សែយកតុលាការណ៍ 6 000m ។ បានរាយការណ៍ប្រាកេដី និងប្រាកេដី 540m ។ និងក្នុងខ្សែយកតុលាការណ៍ 6 000m ។

## 3

## វិធីចែក

 **ការចែកចុះមានលទ្ធផលបុងបុរាណ**

បញ្ជាក់ថ្មីមានលទ្ធផលបុងបុរាណ

9 030 : 215 = ? គឺមួយចុះមានលទ្ធផលបុងបុរាណ

215 : 9 030 = ? តើចុះមានលទ្ធផលបុងបុរាណមួយចុះមានលទ្ធផលបុងបុរាណ

ចុះមានលទ្ធផលបុងបុរាណ ?



$$9\,030 \div 215 = \boxed{\phantom{00}}$$

9	0	3	0	2	1	5
8	6	0		4	2	
-	4	3	0			
	4	3	0			
			0			

ការចែកចុះមួយចុះមានលទ្ធផលបុងបុរាណ



ដើម្បីរាយក 9 030 : 215 = 42

ឬអ្នក ចុះមានលទ្ធផលបុងបុរាណ 42 នូវ ?

 **ការបច្ចើតចំណោម**

$$2\,750 \div 25 = \boxed{\phantom{00}}$$

រួចរាល់ការបច្ចើតចំណោមរបស់ពួកគេ ដើម្បីរាយក 2 750 : 25 = ? មួយចុះមានលទ្ធផលបុងបុរាណ :

ជីវិតមួយចុះមានលទ្ធផលបុងបុរាណ 2 750 € ។ ដោយច្បាស់ក្រឹត្យប្រើប្រាស់ក្នុងអាជីវិតរបស់ពួកគេ ដើម្បីរាយក 25 € ។ តើចំណោមនេះ តើអាមេរិកមួយចុះមានលទ្ធផលបុងបុរាណ ?

## លំហាត់

### 1. គ្មេសណាគារពេទ្យក

- |                     |                   |                     |
|---------------------|-------------------|---------------------|
| ក. $3\ 875 + 125$   | ខ. $4\ 788 + 684$ | គ. $5\ 512 + 689$   |
| ល. $5\ 320 + 152$   | ឌ. $4558 + 106$   | ឃ. $4\ 826 + 127$   |
| ន. $4\ 520 + 565$   | ប. $9245 + 215$   | ល. $7\ 712 + 241$   |
| ក្ប. $6\ 052 + 356$ | អ. $7\ 200 + 450$ | ច. $6\ 175 + 247$   |
| ដ. $7\ 656 + 174$   | ឈ. $6\ 708 + 129$ | ឈ. $5\ 202 + 578$   |
| រ. $4\ 624 + 289$   | ឃ. $4\ 270 + 305$ | វ. $8\ 235 + 305$ ។ |

### 2. ផ្ទាល់ណាគារ

- |                      |                      |                        |
|----------------------|----------------------|------------------------|
| ក. $6\ 000 \div 200$ | ខ. $9\ 000 \div 300$ | គ. $2\ 500 \div 500$ ។ |
|----------------------|----------------------|------------------------|

## ចំណោម

- តើវានឹងចុះគិតឯកចាន 8 250m ក្នុងរយៈពេល 2 ម៉ោង 30 នាទី។ តើវានឹងដើរ  
ភាពដើរក្នុងមួយម៉ោងបានមួយម៉ោងមុនចាប់ឡើង ?
  - តើតាកទិន្នន័យបានប្រាក់ 9 ៩០១ ដើរបានក្រុមមាត្រ 18 ក្រុម ។ ប្រសិទ្ធភាពអំពីតាកទិន្ន  
ន័យមាត្រ 25 តើមិនត្រូវការគិតឯកចានឡើងឡើង ?
  - ការបញ្ចូនមួយគុរីកអប្បែនមួយគុរីក 9 ៧៥០kg ។ តើបើកអប្បែនមោយនាំអំពីកម្លែងបាន  
បើកម្លែងបាន ៧៥០kg ។
  - តើតាកទិន្នន័យបានមួយម៉ោងដែលអាចចូលរួមការងារបាន ?
  - តើអប្បែនទាំងអស់មានមិនបានមួយគុរីកមួយបានមួយម៉ោង ៩មួយ ?
  - ក្នុងព័ត៌មានចំណោមដែលបានប្រើប្រាស់មួយចាប់ពីការងារ
- |                                     |                                       |
|-------------------------------------|---------------------------------------|
| ក. $6\ 655 \div 55 = \boxed{\quad}$ | ខ. $6\ 976 \div 32 = \boxed{\quad}$ ។ |
|-------------------------------------|---------------------------------------|



## គារបើកចំនូវមានលេខ 4 នូវដឹងទិន្នន័យអំណាច់

របាយការពីរដ្ឋាក់ 2 116 ត្រូវបាន ចំនួន 258 គាលការប្រើបាន ។ ហើយរាយក្រឹងនឹងមីនុយារ៉ាទូលាងការណ៍តុលាងទិន្នន័យអំណាច់ ? ហើយដោះស្រាយកុំព្យូទ័របុញ្ញាណប្រើបានទីកន្លែក ?

$$2116 \div 258 = \boxed{}$$

2	1	1	6	2	5	8
2	0	6	4	8		
	5	2				

អំណាច់ត្រូវបានចូលចិត្តទៅលក្ខណៈ។



រួមចំណែក  $2116 \div 258 = 8$  សំណាម៖ 52 ។

បូចនេះ គាលការប្រើបានមីនុយារ៉ាទូលាងទិន្នន័យ 8 ត្រូវបានចូលចិត្តទៅលក្ខណៈ 52 ត្រូវបានចូលចិត្តទៅលក្ខណៈ។



## គារបើកចំនូវលេខ 32

$$2116 \div 32 = \boxed{}$$

រួមចំណែកបានត្រូវបានចូលចិត្តទៅលក្ខណៈ 52 ។

ក្រឡូចកសិកម្មផ្សេងៗនូវលើក 2116kg ដែលកសិករ 32គ្រឿង។ តើកម្មធម្មប្រើបានលើក 32 គ្រឿងដោយប្រើបានបុញ្ញាណប្រើបានទិន្នន័យអំណាច់ ?



## សំបាក

### 1. ចូលរាយលទ្ធផលក្នុងត្រូវបានរំនាយក

- |                   |                   |                   |
|-------------------|-------------------|-------------------|
| A. $2\ 478 + 127$ | B. $3\ 596 + 235$ | C. $4\ 526 + 263$ |
| D. $4\ 819 - 375$ | E. $5\ 106 + 389$ | F. $3\ 507 + 408$ |
| G. $4\ 186 - 458$ | H. $5\ 009 + 530$ | I. $5\ 607 + 542$ |
| J. $6\ 517 - 601$ | K. $6\ 709 + 687$ | L. $7\ 129 + 586$ |
| M. $8\ 073 - 641$ | N. $8\ 003 + 654$ | O. $8\ 109 + 852$ |
| P. $8\ 910 - 785$ | Q. $9\ 310 + 827$ | R. $9\ 712 + 864$ |
| S. $9\ 785 + 873$ | T. $9\ 807 + 975$ | U. $9\ 850 + 981$ |

### 2. មុនតរាង

- A.  $3\ 500 + 700$       B.  $4\ 800 + 600$       C.  $5\ 600 + 800$



## ចំណោម

- ឲ្យដែលមួយគាត់មិនមែន 1 ៣៩៥ បាន ។ តើវិភាគីនឹងចេញឲ្យពីរបៀបដោះស្រាយចុចិត្តនៅក្នុងសំណង់ខាងក្រោម ?  
A. ដើម្បីបើនិនជាដែលអាមេរិកមិត្តប៉ុន្មាននៅមួយទី ?  
B. ដើម្បីបើនិនជាដែលមែនចុចិត្តនៅក្នុងសំណង់ខាងក្រោម ?
- គារបាយក្រារមកអ្នកអាមេរិក 3 ៦៩០kg និងប្រាសាទាមរយៈត្រូវបាយក្រារដែលត្រូវបាយក្រារ 2 ៤៨៨ត្រូវបារាំង ។ តើកីឡាមួយត្រូវបារាំងនៅក្នុងសំណង់ខាងក្រោម ?
- ត្រូវបារាយក្រារមួយចុចិត្តនៅលើលើកដែលមិនមែនចុចិត្តនៅក្នុងសំណង់ខាងក្រោមទេ ។ បាន 1 ៩២៣kg និងត្រូវបារាយក្រារមួយចុចិត្តនៅក្នុងសំណង់ខាងក្រោមទេ ។ តើត្រូវបារាយក្រារមួយចុចិត្តនៅក្នុងសំណង់ខាងក្រោមទេ ?



## ការបូកដែលផលចំណាំត្រួតពន្លាការ

ពិប្បរគម្ពុយមានអ្នក 3 538kg ។ អ្នកសម្រេចអង់ តាមច្បាបាទទី៣ 232  
រឹង ។ តើកុំណុយថមានអ្នកអ្នកទូទៅតុលានីជាប្រាក់ ?

$$3\ 538 \div 232 = \boxed{}$$

រឿងអាជីវកម្ម

$$3\ 538 = 3\ 538.00$$

3	5	3	8	*	0	0	2	3	2	1
2	3	2			1	5	*	2	5	
1	2	1	8							
1	1	6	0							
	0	5	8		0					
	4	6			4					
	1	8			0					
	1	6			0					
					0					
					0					



រឿងរាល់  $3\ 538 \div 232 = 15.25$

មុននេះ រួច 1 រ៉ោមអ្នកអ្នកទូទៅ 15.25kg ។



## ចំណោម

$$3\ 152 \div 25 = \boxed{}$$

រឿងអាជីវកម្មដើម្បីបង្កើតចំណោមដើម្បីទទួលឱ្យបានលក្ខណៈ មុននានាប្រចាំរៀង :

ក្រុមការកុំងារមិនមែនប្រចាំរៀង 3 152kg តារ៉ាវិកជូនកិរិយាធិក 25 តារ៉ាវិក។ តើ ការិករកអ្នកការកុំងារមិនមែនប្រចាំរៀងទេ ?



## លំបាត់

### ចូលរកលទ្ធផលគិត

A. $497 + 35$	B. $459 + 34$	C. $525 + 42$
D. $589 + 38$	E. $685 + 42$	F. $636 + 26$
G. $695 + 45$	H. $664 + 36$	I. $1255 + 25$
J. $1827 + 28$	K. $1940 + 32$	L. $2156 + 45$
M. $3500 + 42$	N. $3880 + 48$	O. $4520 + 35$
P. $4565 + 125$	Q. $5520 + 132$	R. $3765 + 132$
S. $3895 + 164$	T. $4346 + 312$	U. $5390 + 252$
V. $5751 + 225$	W. $6292 + 260$	X. $6721 + 342$



## ចិន្ទោះ

1. សមាគមុខយកត្រីវិញ្ញុដែលវិនិច្ឆ័យនឹងសមាគមុខយកត្រី 12 ម៉ោងតាមលម្អិត 652km ។ តើបាន  
មកមុខុម្ភុម្ភារប៉ាន់នីមួយក្នុងនៅពីរបីដីវិញ្ញុដែលមិនមែនមុខុម្ភុម្ភារមិនមែនមុខុម្ភុម្ភារ ?
2. សាលាឌ្ឋានត្រីពីមិថុនា 11 ភ្នែកអាល់ប្រាក់ 8 500 + និងសាលាឌ្ឋានត្រីពីមិថុនា 9 300 + ។  
តើពីមិថុនាមុខយករាយនៅក្នុងសាលាឌ្ឋានពីលេខប្រាក់មិនមែនមុខយករាយ ?
3. អូគដែលវិនិច្ឆ័យនឹងសមាគមុខយកត្រី 365km ។ ក្នុងសមាគមុខយកត្រី + ផែនជាន់មិនមែន  
មុខយកត្រីដែលវិនិច្ឆ័យនឹងសមាគមុខយកត្រីទេ និង 45km ក្នុងមុខយកត្រី ។  
មុខយកត្រីដែលវិនិច្ឆ័យនឹងសមាគមុខយកត្រី + ផែនជាន់មិនមែនមុខយកត្រីទេ ។  
តើជាមុខយកត្រីដែលវិនិច្ឆ័យនឹងសមាគមុខយកត្រីមិនមែនមុខយកត្រីទេ ?
4. គូវបានពិនិត្យលទ្ធផលរកលទ្ធផលគិតដោយប្រើប្រាស់តាមរារ្យរបៀបខាងក្រោម :

A.  $456 + 37 = \boxed{\quad}$  B.  $8951 + 245 = \boxed{\quad}$  C.  $6423 + 547 = \boxed{\quad}$  ។



## ការបូកដិច្ឆ័ន់លាក់បូកនិងកិច្ចកម្មាមនេះអ្នកដឹងទុក

វគ្គ  $320 \div 40 = \boxed{\phantom{00}}$

របៀបទី 1

$$\begin{array}{r} 320 \\ - 320 \\ \hline 0 \end{array} \quad \begin{array}{r} 40 \\ | \\ 8 \end{array}$$

របៀបទី 2

$$\begin{array}{r} 320 \\ - 32 \\ \hline 0 \end{array} \quad \begin{array}{r} 40 \\ | \\ 8 \end{array}$$

លើបន្ទូលឱ្យត្រួតពិនិត្យបូក  
និងកិច្ចកម្មាមនេះ។

វគ្គ  $4500 \div 150 = \boxed{\phantom{00}}$

របៀបទី 1

$$\begin{array}{r} 4500 \\ - 450 \\ \hline 00 \\ - 00 \\ \hline 0 \end{array} \quad \begin{array}{r} 150 \\ | \\ 30 \end{array}$$

របៀបទី 2

$$\begin{array}{r} 4500 \\ - 450 \\ \hline 00 \\ - 00 \\ \hline 0 \end{array} \quad \begin{array}{r} 150 \\ | \\ 30 \end{array}$$



ក្នុងវិធីបូកដិច្ឆ័ន់លាក់បូក និងកិច្ចកម្មាមនេះ នៅខាងក្រោមមានចំណាំ ដើម្បី  
អាជីវកម្ម និងកិច្ចកម្មាមនេះ។



### លំហាត់

ចូលរោង

វគ្គ  $320 \div 80$

ឯក  $1200 \div 60$

វគ្គ  $8500 \div 500$

ឯក  $3780 \div 90$

វគ្គ  $8000 \div 40$

ឯក  $6500 \div 130$

វគ្គ  $360 \div 40$

ឯក  $4500 \div 50$

វគ្គ  $9200 \div 400$

ឯក  $8160 \div 320$

វគ្គ  $2560 \div 150$

ឯក  $6840 \div 230$

វគ្គ  $560 \div 70$

ឯក  $4200 \div 60$

វគ្គ  $2560 \div 40$

ឯក  $2900 \div 80$

វគ្គ  $3680 \div 250$

ឯក  $7060 \div 400$



## ការប្រើប្រាស់ស្ថិតិយោទីមិនុយកនូលដែក

គណនោះដែក

$$5\,390 \div 252 = \boxed{\phantom{000}}$$

វិធីប្រើ : មុនពេលប្រាកចាប់សម្រាប់

“ONC” = ដើម្បីទូទាត់ស្ថិតិយោទីរបស់អ្នក។



រាយការ **5 3 9 0 ÷  
2 5 2 =**

លទ្ធផល “21.388888” បង្ហាញនៅលើកញ្ចប់ម៉ាសីនគិតថ្មី តើជាប្រាកចាប់។



### លំហាត់

ស្មោគប្រើប្រាស់ស្ថិតិយោទីមិនុយកនូលដែកនាមពេលប្រាកចាប់

- |                       |                       |                         |
|-----------------------|-----------------------|-------------------------|
| ខ. $1\,450 \div 25$   | ឌ. $2\,016 \div 32$   | វ. $2\,210 \div 34$     |
| ឆ. $2\,337 \div 41$   | ឌ. $3\,906 \div 53$   | វ. $4\,725 \div 63$     |
| ឆ. $5\,250 \div 125$  | ឌ. $6\,055 \div 250$  | ល. $7\,162 \div 261$    |
| ឆ. $2\,5180 \div 85$  | ឌ. $3\,108 \div 110$  | ឌ. $4\,810 \div 213$    |
| ឆ. $5\,1852 \div 78$  | ឌ. $61\,073 \div 116$ | ល. $68\,190 \div 215$   |
| ឆ. $69\,005 \div 305$ | ឌ. $70\,815 \div 457$ | វ. $75\,085 \div 564$   |
| ឆ. $80\,521 \div 587$ | ឌ. $85\,100 \div 650$ | ល. $89\,010 \div 764$ ។ |

**4****ប្រចាំណាក់ខែនៃក្រុងខែ****ប្រចាំណាក់ខែនៃក្រុងខែ**

អាជីវករមួយកំមាមត្រាត់ 150 000 រ កាត់ថ្ងៃទីក្នុងខែ ទេសចរណ៍ 4 500 រ ដូច  
មួយខែ ន តើអាជីវករនេះនឹងបានប្រាក់បុញ្ញានៅរឿង ?

**របៀបទី១**

កាត់ថ្ងៃទីក្នុងខែនៃក្នុងខែ

$$4 500 \text{ R} \times 30 = 67 500 \text{ R}$$

កាត់ថ្ងៃទីក្នុងខែនៃក្នុងខែ

$$150 000 \text{ R} - 67 500 \text{ R} = 82 500 \text{ R}$$

គឺរាល់ អាជីវករនេះនឹងបានប្រាក់

$$\boxed{\text{ប្រាក់ } 82 500 \text{ R}}$$

**របៀបទី២**

កាត់ថ្ងៃទីក្នុងខែនៃក្នុងខែ

$$150 000 \text{ R} - (45 000 \times 15) = 82 500 \text{ R}$$

គឺរាល់ អាជីវករនេះនឹងបានប្រាក់

$$\boxed{\text{ប្រាក់ } 82 500 \text{ R}}$$

**គូនប្រចាំណាក់ខែនៃក្នុងខែ** មិនត្រូវបានប្រាក់បុញ្ញានៅរឿង ន

**សំបាត់****រូបគូនប្រចាំណាក់ខែនៃក្នុងខែ**

A.  $5 870 + (2 480 - 305)$

B.  $20 640 - (2 583 - 760)$

C.  $(2 035 \times 52) + 752$

D.  $25 \times (6 000 + 300)$

E.  $6 513 - (705 + 2 130)$

F.  $(30 054 + 2 365) - 3 250$

G.  $(3 520 \times 125) - 157 500$

H.  $(8 625 + 25) \times 356 \text{ R}$



## ចំណែកទី

- ឯកសារពិនិត្យរបាយក្រោង 60 000 ដល់ថ្លែងក្នុងការគាំទ្រ 5 គ្រឿងទេរូបធម្មាយមុនពេល 8 500 និងថ្លែងរឿងសំណងជំនាញដែលមិនរាយដល់ទៀត ?
- ឯកសារពិនិត្យរបាយក្រោង 200 ដល់ថ្លែងអំពីការតែងតាំង និងការរៀបចំ 30 គ្រឿងទេរូបធម្មាយ ដល់ 25 គ្រឿងនិង 3 អាជីវការដែល 15 គ្រឿង និងទូទាត់រាយពីរបាយក្រោងដែលមិនរាយដល់ទៀត ?
- សិប្បុរាណជាមួយនឹងវាយការបែងចាញ់ 2 ប្រភេទ ។ ប្រភេទទី១ នឹងមានរាយ 500g ដែលមាន 86 ភាពក្នុង និងប្រភេទទី២ នឹងមាន 250g ដែលមាន 124 ភាពក្នុង ។ តើតិចប្បញ្ញតម្រាវតាំងវាយការបែងចាញ់ខ្លួននឹងជ្រាស្រាយ ?
- ការជាបន្ទាត់ប្រមូលនឹងយោងតាមរាយ 2 532kg ។ តាមពីរយកដែលបានរាយទៅក្នុងគ្រប់រឹងគ្រាហ័ណ៍ និងចំណែករឿងខ្លាំង ។ តើវិនាកម្មឱ្យមើល មិនមែនរឹងគ្រប់រឹងគ្រាហ័ណ៍ ដែលរាយបានការបង្ខាញ នៅក្នុង 900 និងការគិតគូនការងារ ការបង្ខាញ និងការបង្ខាញ ?
- កិំណាត់កិំណាត់ខ្លួនក្នុងប្រឹងប្រុទ 40m ។ តាមកាត់លាក់ 25m តើប្រឹងប្រុទ 5 500 និងរាយជីត្រូវ ។ ចាទ់បំផុតជាបានកាត់ 12m និងកាត់ត្រូវ 5300 និងរាយជីត្រូវ ។ កិំណាត់ ធ្វើសរស់រាយការ ជាបានកាត់ត្រូវ 15 000 និងការក្រុមជកកិំណាត់ការក្នុងការងារ ។ តាមតិចប្បញ្ញតម្រាវតាមរាយ 18kg និងកាត់ត្រូវ 32 000 និងរាយជីត្រូវជ្រាស្រាយ ប្រភេទទី១នាក់ 14kg និងកាត់ត្រូវ 28 500 និងរាយជីត្រូវបាន និងប្រភេទទី២នាក់ 20kg និងកាត់ត្រូវ 25 000 និងរាយជីត្រូវជ្រាស្រាយ ។ នៅលើការក្រុមជកកិំណាត់ត្រូវ និងការបង្ខាញរបាយក្រោង 82 000 និងការក្រុមជកកិំណាត់ត្រូវជីត្រូវជ្រាស្រាយ ?
- ការរៀបចំកូនុបីត្រូវនិត្យបាននិងការសំណងសំណងជំនាញជាបាន 50m ពាណិជ្ជកម្ម 218m ។ តើតិចប្បញ្ញតម្រាវតាមរាយក្រោងដែលបានបង្ខាញដើរ ?



## ប្រាកេណីដឹងទៅអ៊ីត្រូវការណិតបញ្ជាប់

មុន ខែមីនា ច្បាស់ 405 ០០០ ។ កាលពីរោគណាទី ២៥ ឆ្នាំ ក្រោម ៨៥ នាទី នាមួយ ច្បាស់ ៥ ៤០០ ។ បើយករាយរាយ មិន ៣ ៣០០ ។ តើមិនជីវិតនៃក្រោម ចំណែក នាទី ៨៥ មិនី ច្បាស់ ត្រូវរាយរាយ និងក្រោម ៧ ។

### របៀបទី ១

ការតឱ្យលិត្តរោគរាយទៅក្រោម

$$5 400 \times 25 = 135 000 \text{ ។}$$

ការតឱ្យលិត្តរោគទៅក្រោម

$$3 ៣០០ \times ៨៥ = 32 ៣០០ \text{ ។}$$

ការតឱ្យលិត្តរោគដីក្រោម

$$135 000 + 32 ៣០០ = 167 ៣០០ \text{ ។}$$

ការក្រោមទីសំណង់ដីក្រោម

$$167 ៣០០ - 405 ០០០ = 53 ៣០០ \text{ ។}$$

**តើយើង មិនសំណង់ក្រោមទី ៩៣ ៣០០ ។**

### របៀបទី ២

ការក្រោមទីសំណង់ដីក្រោម

$$[(5 ៤០០ \times 25) + (3 ៣០០ \times ៨៥)] - 405 ០០០ = 53 ៣០០ \text{ ។}$$

**តើយើង មិនសំណង់ក្រោមទី ៩៣ ៣០០ ។**

តុលប្រាកេណីដឹងទៅអ៊ីត្រូវការណិតបញ្ជាប់ និងក្រោមទីសំណង់ដីក្រោម មានចំណែក ច្បាស់ ៥ ៤០០ ។

ច្បាស់ ៥ ៤០០ មានប្រាកេណីដឹងទៅអ៊ីត្រូវការណិតបញ្ជាប់ មុន ក្នុងកាលពីរោគណាទី ២៥ ឆ្នាំ ។



## លំបាត់

ស្មោះទឹន្នន័យនិងខាងមុនាំ :

- a.  $235 + [(54 \times 35) + (120 \times 15)]$
- b.  $[(350 \div 70) + (50 \times 28)] - 1200$
- c.  $50\ 000 - [(120 \times 180) - (15 \times 1\ 100)]$
- d.  $28\ 500 - [(5\ 000 \div 25) + (50 \times 35)]$
- e.  $[(24 \times 38) + (25 \times 60)] - [(23 \times 10) + (15 \times 30)]$
- f.  $[(640 \div 40) + (480 \div 12)] - [(750 \div 15) + (5\ 000 \div 2\ 500)]$
- g.  $[(84 \times 35) + (25 \times 10) + (18 \times 12)] - 2\ 500$
- h.  $900\ 000 - [(1\ 500 \times 325) - (850 \times 265)]$



## ចំណែក


1. ឯកត្រាល្អាក់មានត្រាក់ 1\ 000\ 000 ។ តាត់ថ្វូរអីវិញ 346kg ត្រូវ 2\ 300 ។ តុជួយ  
គីឡូក្រាម ដីល្អារ 250kg ត្រូវ 650 ។ តុបម្បាយគីឡូក្រាម ។ តើឯកត្រាល្អាក់  
ត្រូវត្រាក់ចុះត្រូវឱ្យដោរ ?
2. គីឡូក្រាមកំលងកំមាន់ 45kg ត្រូវ 9\ 800 ។ តុបម្បាយគីឡូក្រាម ដីល្អារ 52kg ត្រូវ  
7\ 500 ។ តុបម្បាយគីឡូក្រាម ។ ការិករាជការយក្រាក់ដីលេលកំពាល គិតក្នុង  
5 តាត់ស្រីរីក្សា ។ តើឯកត្រាល្អាក់រាយក្រឹងបានក្រោមត្រូវឱ្យដោរ ?
3. ឯកជំរឿលត្រីប្រពេទនេះ : អាមេ 25kg ត្រូវ 9\ 800 ។ តុបម្បាយគីឡូក្រាម ដីល្អារ  
ប្រពេទនេះ 2 អាមេ 18kg ត្រូវ 7\ 600 ។ តុបម្បាយគីឡូក្រាម ។ ត្រាក់ដីលេលកំពាល  
តាត់ថ្វូរអីវិញ 3 ត្រូវ 12\ 500 ។ តុប 1 តុ ដីល្អារអាមេ 3 គីឡូក្រាម ត្រូវ  
38\ 000 ។ តុបម្បាយគីឡូក្រាម ។ តើឯកជំរឿលនេះត្រូវត្រូវឱ្យដោរ ?

## 5

## ចានមេរូបនិងភាពយោ



ជំនាញប្រព័ន្ធ



ការរួមទសល្យដែលត្រូវមិនការណ៍ :

៥ ॥ ៥: ៤ ។

៥ ॥ ៥: ៤ । អាមេរី ចិះមេរូបនិងប្រព័ន្ធ ។



ការរួមទសល្យដែលត្រូវក្រោយមិនគ្មេះ :

៥ ॥ ៥: ៧ ។

៥ ॥ ៥: ៧ । អាមេរី ចិះមេរូបនិងប្រព័ន្ធ ។



ការរួមទសល្យដែលស្ថិត្យប្រព័ន្ធនឹងសិរីប្រុង :

៥ ॥ ៥: ១៤: ១៧ ។

៥ ॥ ៥: ១៤: ១៧ । អាមេរី ចិះមេរូបនិងប្រព័ន្ធ

បង្កើតឱ្យ ។

- តុលេវិចតិថាការប្រព័ន្ធបានបានបិទាកណក នឹង ។
- តុលេវិចអាជីវនៃប្រព័ន្ធដើម្បីទូទាត់ទិន្នន័យ ទិន្នន័យ និងទិន្នន័យ ។



## លំបាត់

1. ចូរសង្គមពីរឿងតិចនៃសង្គមទាំងពីរ។



- a. នៅក្នុងព្រោះវាបានសង្គមដែលដឹងថ្មី : ១
- b. នៅក្នុងព្រោះវាបានសង្គមដឹងថ្មី : ២
- c. នៅក្នុងព្រោះវាបានសង្គមដឹងថ្មី : ៣
- d. នៅក្នុងព្រោះវាបានសង្គមដឹងថ្មី : ៤
- e. នៅក្នុងព្រោះវាបានសង្គមដឹងថ្មី : ៥

2. ចូរសង្គមនៃភាពក្រុមអាណាពលនៃព្រោះបានពិន្ទុការណ៍ :

- |                          |                          |
|--------------------------|--------------------------|
| a. 16 : 31 .....         | b. 13 : 16 .....         |
| c. $\frac{45}{75}$ ..... | d. $\frac{85}{34}$ ..... |

3. ចូរសង្គមនៃរឹងលេខៗ

- a. សរុបនៅក្នុងចំណែកទី 10 គ្រាល់ និងទី 15 គ្រាល់ ។ តើនៅក្នុងព្រោះរាជធានីនីមួយៗ តារាងនីមួយៗជាបីប្រព័ន្ធគ្នូល ?
- b. សរុបនៅក្នុងចំណែកទី 8 គ្រាល់ និងទី 3 គ្រាល់ ។ តើនៅក្នុងព្រោះរាជធានីនីមួយៗ តារាងនីមួយៗជាបីប្រព័ន្ធគ្នូល ?



## សមត្រូវបច្ចុប្បន្ន

អ្នកបានដឹងទៅថា ពីរបុរាណដើម្បីរាយការណ៍ដឹងទៅថា ពីរបុរាណមានអាជីវកម្មខ្លួនទៀត ឬមែនម៉ោងទៅបានរាយការណ៍ដឹងទៅថាបានរាយការណ៍ដឹងទៅថាបានរាយការណ៍ដឹងទៅថា ពីរបុរាណមានអាជីវកម្មខ្លួនទៀត ឬមែនម៉ោងទៅបានរាយការណ៍ដឹងទៅថា ?

គិតនិងលេរិនរាយការណ៍ដឹងទៅថា



គិតនិងលេរិនរាយការណ៍ដឹងទៅថា



សមត្រូវបច្ចុប្បន្ននិងលេរិនរាយការណ៍ដឹងទៅថា :


$$\frac{1}{2} \text{ នូវ } 1 = 2 : 1$$

សមត្រូវបច្ចុប្បន្ននិងលេរិនរាយការណ៍ដឹងទៅថា :

$$\frac{2}{4} = \frac{1}{2} \text{ នូវ } 2 : 4 = 1 : 2 = 1$$

ដូចជា សមត្រូវបច្ចុប្បន្ននិងលេរិនរាយការណ៍ដឹងទៅថា គិតនិងលេរិនរាយការណ៍ដឹងទៅថា រាយការណ៍ :  $\frac{1}{2} = \frac{2}{4} \text{ នូវ } 1 : 2 = 2 : 4$  ។

ម្នាក់នេះ យើងអាចចិត្តសមត្ថភាពខ្លួន :



$$2 \times 2 = 4 \iff \text{សមត្ថភាពខ្លួន}$$

$$1 \times 4 = 4 \iff \text{សមត្ថភាពខ្លួន}$$

យើងតាមនីមួយៗ សមត្ថភាពខ្លួន ឬមែនម៉ោងទៅបានរាយការណ៍ដឹងទៅថា ?

$$\sqrt{2} \text{ នូវ } \frac{1}{2} = \frac{2}{4} \text{ នូវ } 1 : 2 = 2 : 4$$

**សមត្រូវបច្ចុប្បន្ន ការរាយការណ៍ដឹងទៅថា ឬមែនម៉ោងទៅបានរាយការណ៍ដឹងទៅថា ?**



## លំហាត់

1. រូបចំណោមដែលត្រួតពិនិត្យសមត្ថភាពនេះ

a.  $\frac{3}{5} = \frac{\square}{15}$

b.  $\frac{5}{6} = \frac{\square}{42}$

c.  $\frac{8}{12} = \frac{\square}{36}$

d.  $\frac{35}{85} = \frac{\square}{\square}$

e.  $\frac{78}{100} = \frac{\square}{\square}$

f.  $\frac{11}{33} = \frac{\square}{\square}$

g.  $\frac{128}{168} = \frac{\square}{\square}$

h.  $\frac{435}{285} = \frac{\square}{\square}$

i.  $\frac{333}{999} = \frac{\square}{\square}$

2. រូបរាងនេះជាសមាសម្បទាន់ត្រួតពិនិត្យតុលានៃរូបមិនយកទាន់បញ្ជាក់ :

a.  $5 : 15 = \square : \square$

b.  $6 : 4 = \square : \square$

c.  $7 : 8 = \square : \square$

d.  $12 : 15 = \square : \square$

e.  $45 : 55 = \square : \square$

f.  $8 : 15 = \square : \square$

g.  $64 : 24 = \square : \square$

h.  $20 : 16 = \square : \square$

3. រូបត្រូវបានអនុវត្តនៅក្នុងរាង :

a. តើតុលានៃ  $\frac{1}{3}$  នឹង  $\frac{3}{6}$  មិនធមេន្ទេទ ?


b. តើតុលានៃ  $\frac{1}{4}$  នឹង  $\frac{4}{16}$  មិនធមេន្ទេទ ?

c. តើតុលានៃ  $\frac{3}{5}$  នឹង  $\frac{15}{20}$  មិនធមេន្ទេទ ?

d. តើតុលានៃ  $2 : 4$  នឹង  $6 : 20$  មិនធមេន្ទេទ ?

e. តើតុលានៃ  $2 : 4$  នឹង  $8 : 16$  មិនធមេន្ទេទ ?

## ភាគទី២



មីនុលក្រឡាត់នៅតម្លៃ 100 និងបញ្ជូនតាត់តណ្ឌី  
មាន 35 និង 65 ដើម្បីបង្កើតមីនុលក្រឡាត់ពណិតនឹងក្រឡាត់នៅទី១៖  
 $\frac{35}{100} = 35 : 100 =$

និងអាណាពាណនៃសំណើរបស់ខ្លួន មិនមៀនប្រើប្រាស់

$$\frac{35}{100} = 0.35 = 35\%$$

ប្រាការ	ទិន្នន័យ	ភាគចំណាំ
$\frac{35}{100}$	0.35	35%

35% គឺជាគាយសំណើរបស់ខ្លួន និង

អង្វារ “%” គឺជាការចំណាំ និង


ភាគចំណាំដើម្បីបង្កើតមីនុលក្រឡាត់នៅពីរឯកណ៍ 100 និង




### លំហាត់

១. ចូររាយអំពីភាគចំណាំដើម្បីបង្កើតមីនុលក្រឡាត់នៅពីរឯកណ៍ 100 :


A.



B.




C.




២. ចូររាយតាត់តណ្ឌីនិងភាគចំណាំដើម្បីបង្កើតមីនុលក្រឡាត់នៅពីរឯកណ៍ 100 :


A.



B.



C.



15%

52%

45%



## ការគុណភាពថ្មីរាយទេសមួយចំនួន

សំបុត្រថ្មីរាយក្នុងមាត្រា 250 ទីតួនាទី ។ ឥឡូវនាមានតាម 70% នៃចំនួនទីតួនាទីរាយទេសមួយចំនួន ដើម្បីបង្កើតអាជីវកម្មជាបុគ្គលិក និងការងារ ?

$$70\% = \frac{70}{100} = 0.70$$

$$\frac{70}{100} \times 250 = \frac{17500}{100} = 175$$

$$\text{ឬ } 0.70 \times 250 = 175$$

គឺដូច្នេះ ឥឡូវនាមានតាមសំបុត្រថ្មីរាយទេសមួយចំនួន 175 ទីតួនាទី ។



**ពីចិត្តករណីថ្មីរាយទេសមួយចំនួន ធំនឹងក្រប់រាយរាយទៅលានចំនួនប្រចាំខែ ឬចំនួនទិន្នន័យទុរាប់ធម្មានមីថ្មីរាយទេសមួយចំនួននៅទៅ ?**



### លំហាត់

#### 1. ការបានការណ៍ថ្មីរាយទេសមួយចំនួន

- |                  |                  |                     |
|------------------|------------------|---------------------|
| a. 9% នៃ 1 000   | b. 15% នៃ 5 000  | c. 20% នៃ 7 500     |
| d. 40% នៃ 25 000 | e. 25% នៃ 40 000 | f. 10% នៃ 450 000 ។ |

#### 2. ការបានថ្មីទិន្នន័យទុរាប់ធម្មានមី 25%

	15 000 ₡		24 000 ₡
	120 000 ₡		225 000 ₡
	50 000 ₡		65 000 ₡

## 6

## សិក្សា



## ការចត្រលាយទីផ្សេងៗពាមពេល

ភាគទី : ប្រជាជនខ្មែរនិងនគរូបស្ថាបន្ទុកទី ៣ - ៤ នូយ៉ាគ្រប់

ប្រជាជនខ្មែរ	រាល់ចំណួនអត	ចំណួនសិក្សា
ខេត្ត		6
សៀមរាប		8
បាន់		11
ក្រោម		6
សៀវភៅ		9

នៅក្នុងប្រជាជនខ្មែរនិងនគរូបស្ថាបន្ទុកទី ៣ - ៤ នូយ៉ាគ្រប់ :

- សិក្សាបាន់ខ្មែរបាន់ខ្មែរការអត 6 នាក់ ។
- សិក្សាបាន់ខ្មែរបាន់ខ្មែរលាងអត 8 នាក់ ។
- សិក្សាបាន់ខ្មែរបាន់ខ្មែរក្រោមអត 11 នាក់ ។
- សិក្សាបាន់ខ្មែរបាន់ខ្មែរក្រោមក្រោមអត 6 នាក់ ។
- សិក្សាបាន់ខ្មែរបាន់ខ្មែរខ្លះអត 9 នាក់ ។
- សិក្សាបាន់ខ្មែរបាន់ខ្មែរក្រោមក្រោមលើដីអត សិក្សាបាន់ខ្មែរបាន់ខ្មែរក្រោមក្រោមក្រោមអត ។
- សិក្សាបាន់ខ្មែរបាន់ខ្មែរក្រោមក្រោមអត ហើយ ។



## ឯ័ត្នេរាជការ

ចូលចរក្បាសយិន្និជ្ជាយការពាណិជ្ជកម្ម :

ភាគទី : ស្តីពីសង្កាត់ខ្លួនកំណើ ១ ដល់ខ្លួនកំណើ ៥

ប្រភេទ			ភាគទី														
ន.	ឈ.	អត្ថប.	ន.	ឈ.	អត្ថប.	ន.	ឈ.	អត្ថប.	ន.	ឈ.	អត្ថប.	ន.	ឈ.	អត្ថប.	ន.	ឈ.	អត្ថប.
30	28	58	21	24	45	25	21	46	27	22	49	27	24	51			


សិក្សាអប់រំ : 249 នាក់ សិក្សាប្រើប្រាស់ : 119 នាក់



## ការចាត់ប្រើប្រាស់ទិន្នន័យតាមក្រុម

### គ. ក្រុមសមាជិក

ក្រុមសមាជិក មានការប្រើប្រាស់ទិន្នន័យតាមក្រុម និងសិក្សា (នាក់)




- សិក្សាអប់រំប្រើប្រាស់ទិន្នន័យ 58 នាក់ ។
- សិក្សាប្រើប្រាស់ទិន្នន័យ 15 នាក់ ។
- សិក្សាប្រើប្រាស់សាស្ត្រ 26 នាក់ ។
- សិក្សាប្រើប្រាស់វិទ្យាអនុវត្ត 45 នាក់ ។
- សិក្សាប្រើប្រាស់ក្រុមទិន្នន័យ 49 នាក់ ។

## ៣. ក្រាមខ្លួយ

ក្រាមដៃ ឬក្រាមប្រចាំថ្ងៃរបស់អ្នក

ក្រុមសំណង់(ស)




- ព្រាយម៉ៅ ១ សប្តាហ៍ ឬក្រុមសំណង់ 5cm ។
- ព្រាយម៉ៅ ២ សប្តាហ៍ ឬក្រុមសំណង់ 7cm ។
- ព្រាយម៉ៅ ៣ សប្តាហ៍ ឬក្រុមសំណង់ 13cm ។
- ព្រាយម៉ៅ ៤ សប្តាហ៍ ឬក្រុមសំណង់ 20cm ។

## ៤. ក្រាមគ្រឿន

ក្រាមដៃ ឬក្រុមសំណង់នៃជននឹងនៅក្នុងក្រប្រឈមបាន

- ជនិភ័ណ៌ស្រុករំប្បុទ្ធគារ 5 500kg ។
- ជនិភ័ណ៌ស្រុករំប្បុទ្ធគារ 3 000kg ។
- ជនិភ័ណ៌ស្រុករំប្បុទ្ធគារ 1 500kg ។
- ជនិភ័ណ៌ស្រុករំប្បុទ្ធគារ 2 000kg ។
- ជនិភ័ណ៌ស្រុករំប្បុទ្ធគារ ៩ ០០០kg ។






## លំហាត់


1. ចូរបកក្រោងយិត្សុតែន្ទាល់សារពាណិជ្ជកម្ម :

ចំណួនក្នុងរៀល នាយកដ្ឋាន ម៉ោង




2. ចូរបកក្រោងយិត្សុតែន្ទាល់សារពាណិជ្ជកម្ម :

ទម្ងន់សិរីរាជការ ពីឆ្នាំ ២០០៧ ដល់ ២០១១



3. ចូរបកក្រោងយិត្សុតែន្ទាល់សារពាណិជ្ជកម្ម :

ការចំណាត់មិនបានបង្កើតឡើង នៅក្នុងប្រជាធិបតេយ្យ





## សំណង់ក្រារមនុយ


រដ្ឋប្រជាធិបតេយ្យសាខាប្រចាំខែចំនួនសាធារណៈ (2010 – 2011) ក្នុងសាខាប្រចាំខែមិនមែនមានអាជីវការទៅលើក្រុងសាខាប្រចាំខែ។

ខ្លួន	ខែ ១	ខែ ២	ខែ ៣	ខែ ៤	ខែ ៥	ខែ ៦
ចំនួនសាធារណៈ(នាក់)	42	55	60	52	38	35

នៃចំនួនសាធារណៈនៃបានមូលដ្ឋានទៅ

1. ស្ថាបុគ្គាស់ដោកនាំការព្រឹត្តក្រុងខ្លួន ។
2. ស្ថាបុគ្គាស់ដោកនាំការព្រឹត្តក្រុងខ្លួន ។
3. ស្ថាបុគ្គាស់ដោកនាំការព្រឹត្តក្រុងខ្លួន ។
4. ស្ថាបុគ្គាស់ដោកនាំក្រុងខ្លួន ។

ចំនួនសាធារណៈ(នាក់)



ក្រុងការគិតចំនួនសាធារណៈ (ខ្លួន 2010-2011) ក្នុងសាខាប្រចាំខែ



## ជំហាន

1. ច្បាស់បៀវត្សរបស់សាខាប្រចាំខែមិថុនប្រចាំឆ្នាំនៃក្រសួង

ខ្សោយ ៨៩ដឹង	មីនា ៥៩ដឹង	កញ្ញា ១០១ដឹង
ខ្លួន ៤១ដឹង	មីនា ៦៣ដឹង	ទីកន្លែង ២៩៩៧។

2. ច្បាស់បៀវត្សរបស់សាខាប្រចាំខែមិថុនប្រចាំឆ្នាំនៃក្រសួង

ឆ្នើតិ៍រោលីអ	១៩៩៩	២០០០	២០០១	២០០២
ចំណុចសិស្ស (នាក់)	៥	២០	១២	៨

3. ច្បាស់បៀវត្សរបស់សាខាប្រចាំខែមិថុន

ឯកតាមលទ្ធផល ៣៥kg	សរិយកម្មទម្រង់ ២៨kg	ការពិនាកេមទម្រង់ ៣២kg
បុណ្យការកម្មទម្រង់ ៣០kg	ស៊ិលាកម្មទម្រង់ ២៥kg	កំបូរកម្មទម្រង់ ៤៥kg

4. ច្បាស់បៀវត្សរបស់សាខាប្រចាំខែមិថុនប្រចាំឆ្នាំនៃក្រសួង

ឈ្មោះ	ចំណុចអភិវឌ្ឍ (រាង)
លក្ខណៈ	១៥០
ក្នុង-	២០០
ជីវា	១៨៥
ទេស្ត	២៥០
នគរបាល	៣០០
ជីវិត្ស	២៣៥




## សំណកម៉ោងក្រាបខ្លួន

ការប្រាប់ប្រើប្រាស់ទឹកប្រាប់របស់អ្នកបានអាយុ 7 ឆ្នាំដល់ 11 ឆ្នាំនាមពីតូចដែលបាន  
ប្រើបាយ :

អាយុ (ឆ្នាំ)	7	8	9	10	11
ទម្ងន់ (kg.)	22	24.5	24.5	28	30.5

និងក្រាបបានប្រើបាយមួយចន្ទាន់បានប្រាការ :

- ក្នុងចន្ទាន់បានប្រាការអាយុ 7 ឆ្នាំ។
- ក្នុងចន្ទាន់បានប្រាការអាយុ 8 ឆ្នាំនៅពេលចិត្តភាពជាបានប្រាការ។
- នៅចន្ទាន់បានប្រាការអាយុ 9 ឆ្នាំនៅពេលចិត្តភាពជាបានប្រាការ។
- ក្នុងចន្ទាន់បានប្រាការអាយុ 10 ឆ្នាំ។
- នៅចន្ទាន់បានប្រាការអាយុ 11 ឆ្នាំ។



ប្រាការបានប្រើបាយមួយចន្ទាន់បានប្រាការអាយុ 7 ឆ្នាំដល់ 11 ឆ្នាំ



## ជំហាន

### 1. ចូលរួមក្រោមខ្លួនប្រកបដឹងទៅអាជីវកម្ម

តម្លៃ	កម្មសំណង	តម្លៃ	កម្មសំណង
ចុះ	250cm	ក្រោមស្តីពី	280cm
អគ្គារ	280cm	អ្វីជា	280cm
រុទ	260cm	នេរី	350cm

### 2. ចូលរួមក្រោមខ្លួនប្រកបដឹងទៅអាជីវកម្ម

លេខ	៩ ១	៩ ២	៩ ៣	៩ ៤	៩ ៥	៩ ៦
រម្យភី	15kg	25kg	40kg	53kg	75kg	90kg

### 3. ចូលរួមក្រោមខ្លួនប្រកបដឹងទៅអាជីវកម្មសំបាលដើម្បីពាក្យសាស្ត្រ៖ ៦ នាទីការ

នាទីការ	កម្មសំណង	នាទីការ	កម្មសំណង
៩ ១	15cm	៩ ៤	42cm
៩ ២	20cm	៩ ៥	60cm
៩ ៣	30cm	៩ ៦	85cm

### 4. ចូលរួមក្រោមខ្លួនប្រកបដឹងទៅអាជីវកម្ម ១ និង ២ ដើម្បីពាក្យសាស្ត្រ៖ ៩ នាទីការ

លេខ	មាត្រា	កម្មសំណង	មាត្រា	កម្មសំណង
ប្រើប្រាស់ (km)	49	54	61	68



## សំណង់ក្រាយដឹត

សិក្សាត្រូវបានប្រជុំយមានចំនួន 120 នាក់ ។ សិក្សាឌីលើប្រជុំនាមីន្ទុរោគ នាយិកវិទ្យាការដែលមានចំនួន 48 នាក់ គឺជីន 40% ។ សិក្សាឌីលើប្រជុំនាមីន្ទុរោគ ដែលមានចំនួន 30 នាក់ គឺជីន 25% ។ សិក្សាឌីលើប្រជុំនាមីន្ទុរោគ 24 នាក់ គឺជីន 20% ។ សិក្សាឌីលើប្រជុំនាមីន្ទុរោគ និងក្រាយស្ថាប្រជុំមានចំនួន 18 នាក់ គឺជីន 15% ។ ព្រមទាំងសិក្សាឌីលើប្រជុំនាមីន្ទុរោគ មានចំនួន 12 នាក់ គឺជីន 10% ។

សំណង់ក្រាយដឹតមានចំណាំខាងក្រោម៖

១. សំណង់ត្រូវបានប្រជុំនាយិកវិទ្យាការ ។
  ២. សំណង់ត្រូវបានប្រជុំនាមីន្ទុរោគ និងក្រាយស្ថាប្រជុំ ដែលមានចំណាំខាងក្រោម៖
- 100% រាយអំក្រាយដឹតមានចំណាំ 360°

40% មានត្រូវសង្គម

$$\frac{40 \times 360}{100} = 144^\circ$$

25% មានត្រូវសង្គម


$$\frac{25 \times 360}{100} = 90^\circ$$

20% មានត្រូវសង្គម

$$\frac{20 \times 360}{100} = 72^\circ$$

15% មានត្រូវសង្គម

$$\frac{15 \times 360}{100} = 54^\circ$$



សំណង់ត្រូវសង្គមបានប្រជុំនាមីន្ទុរោគ និងក្រាយស្ថាប្រជុំ

៣. សំណង់ត្រូវបានប្រជុំនាមីន្ទុរោគ និងក្រាយស្ថាប្រជុំ ។

៤. សំណង់ត្រូវបានប្រជុំនាមីន្ទុរោគ និងក្រាយស្ថាប្រជុំ ។

 នគរបាល

ក្រសួងតំបន់បច្ចេកវិទ្យាពាណិជ្ជកម្ម

ល	ឈ្មោះ	ចំណែក (រៀល)
១	ស៊ុខ	88
២	លីន	250
៣	ស៊ុខ	284
៤	ស៊ុខ	98

ល	ប្រភេទគិត្យ	ចំណែកអ្នកចូលរួម (រៀល)
១	បានចំណាត់ថាគារ	500
២	បានចំណាត់ថាគារ	360
៣	បានចំណាត់ថាគារ	440
៤	បានចំណាត់ថាគារ	140

ល	កម្មវិធីរួមចំណែកអ្នកចូលរួម	ចំណែកអ្នកចូលរួម (រៀល)
១	កុតុម្ភ	12
២	ការចាយផ្លូវ	30
៣	គិត្យ	18
៤	ដំនឹងការ	20
៥	ស្រួលស្ថាបនិត្តកម្ម	10

## 7

## ចំនួនចម្លោះ



ការគណនឹងនៅលើចំនួនចម្លោះ



- 1 និង  $\frac{3}{5}$  អាចរួមរាយជា  $1\frac{3}{5}$
- ចំនួន  $1\frac{3}{5}$  បានពាក្យត់ចំនួនចម្លោះ
- $1\frac{3}{5}$  អាចបានប្រើបានការប្រាក់។

$$1 \text{ និង } \frac{3}{5} \text{ ឬ } 1 + \frac{3}{5} \text{ គឺជាទំនាក់ } 1\frac{3}{5}$$



ចំនួនចម្លោះជាតុលាឌីនូវបានចំនួនតែតែដីឡើងប្រាក់ទេ។



## លិខិត

1. ផ្តល់ចំណាំលេខខ្លួន  ការគួរចាយចម្លោះ :



2. ច្បាប់ការរាយចាយចម្លោះនៅលើលេខបញ្ជាញ។





## ការបង្ហៀនចំណុចចំនួនជាប្រភព



$$\times \frac{3}{4} +$$

លក 3 \times 4 = 12

រូបរាង 12 + 3 = 15

ស្មើសារនេះ  $\frac{15}{4}$



$$3\frac{3}{4} = 3 + \frac{3}{4} = \frac{3 \times 4}{4} + \frac{3}{4} = \frac{12 + 3}{4} = \frac{15}{4}$$

ទីមីក្នុងចំណុចចំនួនជាប្រភពត្រូវបានកែត្រួតពីការបង្ហៀនដែលបានបង្ហាញនៅក្នុងការងារនេះ និងទទួលបានស្ថាមភាពយកចំនួនជាប្រភព និងការបង្ហាញក្នុងការងារ។



### លំហាត់

1. ចូរចិត្តល្អល្អ ឬ  ការងារខាងក្រោម :

រឿង 1.  $1\frac{2}{5} = \square$	រឿង 2.  $1\frac{1}{4} = \square$
រឿង 3.  $2\frac{3}{8} = \square$	រឿង 4.  $2\frac{1}{5} = \square$

2. ចូរចិត្តចំណុចចំនួនជាប្រភព

a.  $1\frac{2}{3}$

b.  $4\frac{3}{5}$

c.  $5\frac{1}{7}$

d.  $10\frac{5}{21}$

e.  $110\frac{35}{20}$

f.  $45\frac{3}{120}$



## ការបង្ហាញប្រភាគជាប័ណ្ណនៃច្បាប់

ច្បាប់  $\frac{7}{3}$  មានតួនាទី



សមភ.  $7 \div 3 = 2$  និងភ. ១

ដើម្បីរកដឹងថា  $2\frac{1}{3}$

$$\begin{array}{r} - & 7 \\ \underline{\times} & 3 \\ - & 6 \\ \hline & 1 \end{array} \Rightarrow \boxed{2} \frac{1}{3}$$





ទីមីបង្ហាញប្រភាគជាប័ណ្ណនៃច្បាប់មានពេលវេលាយករាយក្នុងការបង្ហាញប្រភាគជាប័ណ្ណនៃច្បាប់  
ឬអ្នកដូចតាមរយៈការសរស់រាយជាបាក់រាយក្នុងការបង្ហាញប្រភាគជាប័ណ្ណនៃច្បាប់។



### សំបាន

1. ចូលចំណោមខ្លួន  តាមរូបទាមព្រម :



2. ចូលចំណោមប្រភាគជាប័ណ្ណនៃច្បាប់

a.  $\frac{5}{2}$

b.  $\frac{16}{3}$

c.  $\frac{21}{4}$

d.  $\frac{9}{2}$

e.  $\frac{11}{3}$

f.  $\frac{15}{4}$

g.  $\frac{51}{5}$


h.  $\frac{49}{8} 1$



## ការប្រើប្រាស់បន្ទីរដូចត្រូវនូវការ

ន. ប្រើប្រាស់បន្ទីរ

$$2\frac{3}{4} \text{ និង } 2\frac{1}{4}$$



ប្រើប្រាស់បន្ទីរដូចត្រូវនូវការ  $2\frac{3}{4} \text{ និង } 2\frac{1}{4}$


$$2 = 2$$

ប្រើប្រាស់បន្ទីរដូចត្រូវនូវការ  $2\frac{3}{4} \text{ និង } 2\frac{1}{4}$

$$\frac{3}{4} > \frac{1}{4} \quad \text{ដូចនេះ } 2\frac{3}{4} > 2\frac{1}{4} \text{ ។}$$

ស. ប្រើប្រាស់បន្ទីរ

$$2\frac{3}{4} \text{ និង } \frac{7}{4}$$



ឬ  $\frac{7}{4}$  តាមទូទៅរួច :  $\frac{7}{4} = 1\frac{3}{4}$

ប្រើប្រាស់បន្ទីរដូចត្រូវនូវការ  $2\frac{3}{4} \text{ និង } 1\frac{3}{4}$

$$2 > 1 \quad \text{ដូចនេះ } 2\frac{3}{4} > \frac{7}{4} \text{ ។}$$

### លំហាត់

1. ធ្វើប័ណ្ណភូមិ  ដោយប្រើប្រាស់បន្ទីរ  $< ; > ; =$

ក.  $2\frac{3}{4} \square 3\frac{3}{4}$       ខ.  $5\frac{1}{5} \square 5\frac{1}{5}$       គ.  $7\frac{1}{4} \square 5\frac{1}{2}$

ល.  $\frac{5}{2} \square 1\frac{1}{2}$       ឌ.  $10\frac{5}{9} \square 15\frac{2}{15}$       ព.  $\frac{2}{15} \square 3\frac{1}{2}$  ។

2. ធ្វើប្រើប្រាស់បន្ទីរដូចត្រូវនូវការដើម្បីបង្ហាញទឹកបាន

ក.  $3\frac{1}{2} : 1\frac{2}{5} : 4\frac{1}{3} : 3\frac{3}{4} : 10\frac{1}{2}$       ខ.  $\frac{15}{4} : 3\frac{1}{4} : \frac{36}{10} : 7\frac{3}{5} : 14\frac{7}{8}$  ។

3. អ្នកស្ថាបាយការណែនាំបីក្រុង  $8\frac{3}{4}$  ។ ការបញ្ចូនត្រូវបានបញ្ចូនឡើងម្ខាយជាបាន 4 ដើម្បីបានបីក្រុង ។ ដើម្បីបានបីក្រុងចាប់ពីអនុវត្តន៍បញ្ចូនឡើងឡើងតុលាការណែនាំបីក្រុង ?


4. បោកតែកំណត់បានចិត្តតែលក់លើកទី ១ អស់  $\frac{27}{10}$  ការបីក្រុង ២ អស់  $\frac{45}{15}$  ការបីក្រុង ៣ អស់  $\frac{80}{25}$  ។ ធ្វើប្រើប្រាស់បន្ទីរដូចត្រូវនូវការដើម្បីបានចិត្តតែលក់លើកទី ៣ លើកទី ៤ ។

## 8


## ចំនួនសរុប




## អំណកនិងសំណងជូនទេរាង



$$\frac{9}{100} = 0.09$$



$$\frac{175}{100} = 1.75$$




- $\frac{9}{100} = 0.09$  អាមេរិកខ្ពស់ នូវចំនួន។
- $\frac{175}{100} = 1.75$  អាមេរិកខ្ពស់ នូវចំនួន។




## សំណង

1. គោលដៅម៉ោងចូលទេរាងតាមរូបខាងក្រោម :

A.



B.



2. រូបខាងក្រោមគោលដៅម៉ោងចូលទេរាងតាមរូបខាងក្រោម :

A. 0.5 អាមេរិក ..... %

B. 0.25 អាមេរិក ..... %

C. 4.52 អាមេរិក ..... %

3. តូរចំណោមខ្លោននៃលើខ្លាត់លេខតាមរូបខាងក្រោម :





## ចុះតើតម្លៃផ្សេងៗរបស់ខ្លួន

រីករាយទីមួយរាជរដ្ឋមន្ត្រី

157.28 មានតម្លៃខ្ពស់ណែនា?



ចុះតើតម្លៃ				ចំណោម	ចុះតើតម្លៃរាយការ	
ចុះតើតម្លៃ	ចុះតើតម្លៃ	ចុះតើតម្លៃ	ចុះតើតម្លៃ		ចុះតើតម្លៃ	ចុះតើតម្លៃ
1	5	7	*		2	8

- ចុះតើតម្លៃ 1 នៅទីមួយរាយការអាមេរិក  $1 \times 100 = 100$
- ចុះតើតម្លៃ 5 នៅទីមួយរាយការអាមេរិក  $5 \times 10 = 50$
- ចុះតើតម្លៃ 7 នៅទីមួយរាយការអាមេរិក  $7 \times 1 = 7$
- ចុះតើតម្លៃ 2 នៅទីមួយរាយការអាមេរិក  $2 \times \frac{1}{10} = 0.2$
- ចុះតើតម្លៃ 8 នៅទីមួយរាយការអាមេរិក  $8 \times \frac{1}{100} = 0.08$

### សំណង់

1. ចុះតើតម្លៃផ្សេងៗនៃរាយការដែលត្រូវបានចូលរួមដែលត្រូវបានចូលរួម:



2. ចុះតើតម្លៃផ្សេងៗនៃរាយការដែលត្រូវបានចូលរួម:





## ការប្រើបង្រីបតិនមេរបស់លោកចំណុះអនាគារ

តើថា តួនាទី 2.39 និង 2.35 មូលដ្ឋានតើរាយ ?



ក. ប្រើបង្រីបតាមប្រាការ	ខ. ប្រើបង្រីបតាមតម្លៃ								
$2.39 = \frac{239}{100}$ $2.35 = \frac{235}{100}$ $\frac{239}{100} > \frac{235}{100}$  ដូចនេះ $2.39 > 2.35$ ។	<table border="1" style="width: 100px; margin-left: auto; margin-right: auto;"> <tr> <td style="text-align: center;">2 2</td> <td style="text-align: center;">·</td> <td style="text-align: center;">3 3</td> <td style="text-align: center;">9 5</td> </tr> <tr> <td style="text-align: center;"></td> <td style="text-align: center;"></td> <td style="text-align: center;"></td> <td style="text-align: center;"></td> </tr> </table> <p>ទូរសព្ទរាយការ ការពិនិត្យតម្លៃ <math>2 = 2</math></p> <p>ទូរសព្ទរាយការ ការពិនិត្យតម្លៃ <math>3 = 3</math></p> <p>ទូរសព្ទរាយការ តម្លៃ <math>9 &gt; 5</math></p> <p>ដូចនេះ <math>2.39 &gt; 2.35</math> ។</p>	2 2	·	3 3	9 5				
2 2	·	3 3	9 5						




### សំបាត់

- ឱ្យរាយពិនិត្យតម្លៃ  នៅយោបឺសង្សោ  $<$  ;  $>$  ;  $=$ 
  - 0.7  0.70
  - 0.17  0.27
  - 0.98  0.87
  - 1.58  1.88
  - 15.09  15.10
  - 68.8  67.18
- ឱ្យរាយតាមតម្លៃចុះតម្លៃអង់គ្លេសទៅលើ និងប្រាការរវាងការប្រើបង្រីប


  - 30.47
  - 30.74
  - 30.08
  - 30.80
  - 69.31
  - 69.69
  - 69.13
  - 96.70




## ការបង្ហាញទីតាំងនៃលក្ខណៈជាបីត្សូនិភ័យ




ក. បង្ហាញ 2.45 ជាបីត្សូនិភ័យ



ខ. បង្ហាញ 3.79 ជាបីត្សូនិភ័យ



គ. បង្ហាញ 4.50 ជាបីត្សូនិភ័យ



## សំបាក

ចូរចាយត្រឹមចោរនៃលក្ខណៈខាងក្រោមនើងទៅជាបីត្សូនិភ័យ

- |          |          |          |          |
|----------|----------|----------|----------|
| អ. 0.36  | វ. 7.49  | គ. 63.75 | ឃ. 61.50 |
| ឈ. 16.08 | ឃ. 24.81 | ឈ. 59.00 | ឈ. 87.42 |
| ឃ. 36.45 | ឈ. 36.55 | ឈ. 36.89 | ឈ. 36.29 |

## 9

## វិធីបុក វិធីដកចំនួនទសភាព



## គម្រោគចំនួនទសភាពនាមទម្រង់ប្រភាគ

ឯករាជ្យអ្នកចំណេះសងការនាមទម្រង់ប្រភាគ ធ្លីលីក្រោមត្រូវឈរឡើង 35.75kg ។ ឯករាជ្យដឹក ដឹកឲ្យរាជ្យទៅសមសង្កែត្រានីត្រូវរាយ ?

$$29.29 + 35.75 = \boxed{\phantom{00}}$$

$$\begin{aligned} 29.29 + 35.75 &= \frac{2929}{100} + \frac{3575}{100} \\ &= \frac{2929 + 3575}{100} = \frac{6504}{100} = 65.04 \end{aligned}$$

$$\begin{aligned} 29.29 &= \frac{2929}{100} \\ 35.75 &= \frac{3575}{100} \end{aligned}$$



រូបតាម  $29.29 + 35.75 = 65.04$  ។

គម្រោគចំនួនទសភាពដឹកចំនួនទម្រង់អ្នកចំណេះសងការ អម្រិយប្រភាគនាមទម្រង់ប្រភាគ ដោយ ពួកអ្នកចំណេះសងការទៅតាប្រភាគទសភាព ។ រួចរាល់មុនការប្រើប្រាស់ប្រព័ន្ធឌីជីថាមការណា និងការងារ។



## លេខបាត់

## 1. គម្រោគផលបុកអាមេរិកទម្រង់ប្រភាគ

អ.  $0.09 + 0.01$

វ.  $0.91 + 0.50$

គ.  $0.57 + 0.77$

ល.  $1.04 + 5.27$

ទ.  $45.21 + 62.32$

ឃ.  $78.40 + 56.85$  ។

2. ចូរបិះការងារលេខទម្រង់ 

ក.  $77.58 + 6.90 = \frac{7758}{100} + \frac{690}{100} = \boxed{\phantom{00}}$

ខ.  $5.82 + 14.95 = \frac{582}{100} + \frac{1495}{100} = \boxed{\phantom{00}} \quad ។$



## ការបូកចំនួនអាណាពាមទូទៅ

$$55.84 + 88.6 = \boxed{\phantom{000}}$$

1. សរសេរចំនួនដីរឿងក្រោមទីលើលិខិត  
និងភាគក្រឹងក្រោមច្បាស់ដើម្បីរាយការ

$$\begin{array}{r}
 55.84 \\
 + 88.6 \\
 \hline
 \end{array}$$

2. និមិត្តក្រុងដីលិខិតក្រោមទូទៅនៃជីវិត

$$\begin{array}{r}
 55.84 \\
 + 88.60 \\
 \hline
 \end{array}$$

3. ពីរក្រោមលិខិតក្រោមទូទៅ

$$\begin{array}{r}
 55.84 \\
 + 88.60 \\
 \hline
 144.44
 \end{array}$$

ដូចខាងក្រោម  $55.84 + 88.6 = 144.44$  ។

និងចិត្តការចូលចិត្តនៃការបូកចំនួនអាណាពាមទូទៅនូវការប្រើបាននាមរបៀបខាងក្រោម :

- សរសេរចំនួនដីរឿងក្រោមទីលើលិខិតនិងភាគក្រឹងក្រោមច្បាស់ដើម្បីរាយការ ។
- និមិត្តក្រុងដីលិខិតក្រោមទូទៅនៃជីវិតដីលិខិតក្រោមទូទៅនៃជីវិត ។
- ពីរក្រោមលិខិតក្រោមទូទៅ គូរត្រួតពិនិត្យថា មាត្រានៃលិខិតនៃការបូកចំនួនអាណាពាមទូទៅត្រូវបានដោះស្រាយ ។



## សំណង់

1. ផុករាងលាក់

A.  $0.50 + 0.20$

B.  $0.50 + 0.50$

C.  $0.25 + 0.75$


D.  $0.25 + 0.75$

E.  $1.35 + 9.65$


F.  $1.35 + 9.65$

2. តម្លៃរាង AB

F.



AB = ..... m



AC = ..... m



AC = ..... m

3. គណនោរដ្ឋាភិបាល

A.  $0.56$   
+ 0.06

B.  $0.51$   
+ 0.1

C.  $0.8$   
+ 0.04

D.  $72.10$   
+ 1.2

E.  $6.78$   
+ 8.42

F.  $8.65$   
+ 5.20

G.  $12.52$   
+ 6.57

H.  $41.34$   
+ 11.20

៨៩.  $6.78$   
+  $8.42$   

---

៩០.  $8.65$   
+  $5.30$   

---

៩១.  $12.52$   
+  $6.57$   

---

៩២.  $41.34$   
+  $11.20$   

---

៩៣.  $19.46$   
+  $8.62$   

---

៩៤.  $61.46$   
+  $50.26$   

---

៩៥.  $46.89$   
+  $40.89$   

---

៩៦.  $231.59$   
+  $11.63$   

---

#### 4. ចូរដើរប្រមាណការិនិច្ឆោក

A.  $16.78 + 24.05 + 120.91$

B.  $967.76 + 18.09 + 205.9$

C.  $26.12 + 45.10 + 78.50$

D.  $53.45 + 96.12 + 75.25$

E.  $45.7 + 10.25 + 8.6$

F.  $102.5 + 18.42 + 6.8$

G.  $153.12 + 95$

H.  $248 + 29.45 - 1$



#### ចំណេះអំពី

- មិនគ្មែនលាយក្រោមវិទ្យាល័យ ។ ត្រូវបានឱ្យចូរដើរប្រមាណការិនិច្ឆោក មានតម្លៃ 9.25kg និង ត្រូវបានឱ្យចូរដើរប្រមាណការិនិច្ឆោក មានតម្លៃ 2.50kg ។ តើតាកំណែល អាសយដ្ឋានមួយតុត្រូវត្រូវបានឱ្យចូរដើរប្រមាណការិនិច្ឆោកទៅនឹងតី ?
- ការអនុញ្ញាតឱ្យមានតម្លៃ 132.75m<sup>2</sup> និងតម្លៃ 18m ។ មិនអាចឱ្យចូរដើរប្រមាណការិនិច្ឆោក ទៅនឹងតី ។ តើតាកំណែលមួយតុត្រូវត្រូវបានឱ្យចូរដើរប្រមាណការិនិច្ឆោកទៅនឹងតី ?



## ការប្រាក់ស្ថាគនតលបុរាណចិត្តទិន្នន័យ

សិល្បៈត្រូវកែចិត្ត ក មីនីត្រូវបាន 5.75kg ត្រូវកែចិត្ត ១ អ៊ីណាង 6.25kg ត្រូវកែចិត្ត ២ អ៊ីណាង 4.80kg និងត្រូវកែចិត្ត ៣ ឬ ជីថាគ 5.60kg ។ តើនៅពីដែលឯកត្រូវកែចិត្ត ១ ជីថាគ ប្រើបាយប៉ុន្មានភីខ្សោយ ?

$$5.75 + 6.25 + 4.80 + 5.60 = \boxed{}$$

$$\begin{array}{r} 5.75 \\ 6.25 \\ + 4.80 \\ \hline 16.80 \end{array}$$



$$\begin{array}{r} 6 \\ 6 \\ + 5 \\ \hline 23 \end{array}$$



របៀបបារាំង

$$5.75 + 6.25 + 4.80 + 5.60 = 23$$

នៅពី “ = ” អាគចាតា ប្រើបាយ ។  
= 23 អាគចាតា ប្រើបាយ 23 ។

គូចនេះ សិល្បៈត្រូវកែចិត្ត ១ ជីថាគបានប្រើបាយ 23kg ។

ដើម្បីចូលរៀបចំស្ថាគនតលបុរាណចិត្តទិន្នន័យ យើងត្រូវបានចិត្តទិន្នន័យ និងចិត្តទិន្នន័យ ចិត្តទិន្នន័យ ក្នុងមករា ហើយចិត្តទិន្នន័យ ។

### លិខិតារំភ័យ

ចូលចិត្តស្ថាគនតលបុរាណចិត្តទិន្នន័យ

A.  $4.76 + 5.26$

B.  $16.06 + 7.16$

C.  $35.49 + 6.75$

D.  $70.70 + 101.90$

E.  $63.46 + 15.92 + 1.05$

F.  $150.01 + 3.56 + 20.75$

G.  $6.74 + 9.02 + 0.95$

H.  $16.58 + 7.43 + 9.78 =$



## ការប្រើប្រាស់គឺតមលេខដើម្បីពណ៌នាទេសម្រួលទិន្នន័យ

ឯកវិឃាតកំណាត់អំពីការបូកអង់ 5.75m និងលើកដី 2 អង់ 11.09m ។ តើ តាមរក្សាទុកដែលបានបង្ហាញឡើងមិនចិត្តឡាយឡើងត្រូវ ?

$$5.75 + 11.09 = \boxed{ }$$

បើចូលតុក **ON/C**

ចាយបំផុត

<b>5</b>	<b>.</b>	<b>7</b>	<b>5</b>	<b>+</b>
<b>1</b>	<b>1</b>	<b>.</b>	<b>0</b>	<b>=</b>



នៅពេលបញ្ជូនការបូកអំពីការបូកបង្ហាញឡើង 16.84 នឹងជាលម្អិតនៃ

$$5.75 + 11.09 = 16.84 \text{ } \checkmark$$

តូចតាមរបាយការបូកអំពីការបូកបង្ហាញឡើង 16.84m ។



## លំបាត់

1. គណនាទេសម្រួលរបាយប្រើបាសាពិនិត្យនៃលទ្ធផល

A.  $0.27 + 0.05 = \boxed{ }$

B.  $0.99 + 0.80 = \boxed{ }$

C.  $9.97 + 5.50 = \boxed{ }$

D.  $6.29 + 9.99 = \boxed{ }$

E.  $16.07 + 3.75 = \boxed{ }$

F.  $79.79 + 0.90 = \boxed{ }$

2. ស្មើតែល្អទេសម្រួល  $\boxed{ }$

A.  $5.04 + 16.82 = \boxed{ }$

B.  $16.07 + 14.13 = \boxed{ }$

C.  $78.96 + 60.43 = \boxed{ }$

D.  $123.09 + 70.79 = \boxed{ }$

E.  $105.85 + 93.88 = \boxed{ }$

F.  $1999.09 + 91.11 = \boxed{ }$  ✓



## ចំណោម

- វិសាវត្ថុសកដីក្រឹតិរឿងទី 1 អគ្គ 27.75m និងទីក្រឹតិ 2 អគ្គ 30.24m ។ តើវិវាទតែលក្នុងទីក្រឹតិ 1 និងទីក្រឹតិ 2 មានអាជីវកម្មសមសិទ្ធិភាពខ្លួនទៀត ?
- បានសំណានមូនក្នុងព្រឹមបង្ហាញមូលដ្ឋានទី 1 ។ បានប្រឈម 29.25m និងទីក្រឹតិ 2 បានប្រឈម 7.50m ។ តើទាំងពីរបីរាណមាននៅលើព្រឹមបង្ហាញបានទៀត ?
- រូមទី 1 ធ្វើឡើងដែលបាន 345.75kg និងប្រាក់ឡាយបាន 200.90kg ។ តើស្របតាមរូមដែលបាន និងរូមទី 1 មានទំនាក់ទំនងសមសិទ្ធិភាពខ្លួនទៀត ?
- អ្នកបានប្រឈម 5.75kg ចិត្ត 2.50kg និងក្រោមខ្សោយ 3.25kg ។ តើឯករាយ 1 និងឯករាយ 2 មានទំនាក់ទំនងសមសិទ្ធិភាពខ្លួនទៀត ?
- ពីផែនការក្រោមប្រាក់ព្រឹមបង្ហាញបានប្រឈម 5.90m ។ ពីវិប័យនិងក្រោមប្រាក់ព្រឹមបង្ហាញបានប្រឈម 12.2m ។ បើរីយិកក្នុងក្រោមបង្ហាញបានប្រឈម 16km និងរីយិកបង្ហាញបានប្រឈម 5.5km ។ តើវិប័យនិងក្រោមប្រាក់ព្រឹមបង្ហាញបានប្រឈម មានទំនាក់ទំនងសមសិទ្ធិភាពខ្លួនទៀត ?
- រួមអ្នកបានប្រឈម 400kg បានប្រឈម 275.75kg និងប្រាក់ឡាយ 350.50kg និងអំពីរ 177.25kg ។ តើរួមអ្នកបានប្រឈម មានទំនាក់ទំនងសមសិទ្ធិភាពខ្លួនទៀត ?
- ប្រាក់ឡាយកំពង់ឡាយអាមេរិក 50.00kg ។ ប្រាក់ឡាយកំពង់ឡាយអាមេរិកបានប្រឈម 79.80kg ។ តើប្រាក់ឡាយអាមេរិកបានប្រឈម មានទំនាក់ទំនងសមសិទ្ធិភាពខ្លួនទៀត ?
- រូមសោរជីវិតីរឿងទី 1 ។ បានប្រឈម 10.25m និងទីក្រឹតិ 2 បាន 7.75m ។ តើសោរជីវិតីរឿងទី 1 មានទំនាក់ទំនងសមសិទ្ធិភាពខ្លួនទៀត ?
- ឯករាយបង្ហាញបានប្រឈម 3 អគ្គ ។ ការបង្ហាញបានប្រឈម 12.75kg ចិត្ត 2 អគ្គ ជាបន្ទុកដីឡាយ 5.50kg និងក្រោមប្រាក់ឡាយ 9.85kg ។ ការបង្ហាញបានប្រឈម មានទំនាក់ទំនងសមសិទ្ធិភាពខ្លួនទៀត ?



## ការបនាំតុលាគារណ៍មេដ្ឋានប្រជាពលរដ្ឋ

ខែតុលាគារណ៍មេដ្ឋានប្រជាពលរដ្ឋ 50.75 ។ ប្រាកដនីរិយាយបានចូល  
និងបញ្ចប់នៅលក្ខ 5.89 ។ តើខែតុលាគារណ៍មេដ្ឋានប្រជាពលរដ្ឋប៉ុណ្ណោះ ?

$$50.75 - 5.89 = \boxed{\phantom{00}}$$

$$50.75 - 5.89 = \frac{5.075}{100} - \frac{589}{100}$$

$$= \frac{5.075 - 589}{100} = \frac{4.486}{100} = 44.86$$

ដើម្បីបនាំ 50.75 - 5.89 = 44.86

ប្រាកដនីរិយាយបានចូលបញ្ចប់នៅលក្ខ 44.86 ។

$$\begin{aligned} 50.75 &= \frac{5.075}{100} \\ 5.89 &= \frac{589}{100} \end{aligned}$$



ការបនាំតុលាគារណ៍មេដ្ឋានប្រជាពលរដ្ឋ 50.75 ។ បនាំតុលាគារណ៍មេដ្ឋានប្រជាពលរដ្ឋ 5.89 ។ តើខែតុលាគារណ៍មេដ្ឋានប្រជាពលរដ្ឋប៉ុណ្ណោះ ?



### សំណង់

#### 1. វិធាននៃបនាគារណ៍មេដ្ឋានប្រជាពលរដ្ឋ

A.  $0.75 - 0.25$

B.  $16.07 - 6.94$

C.  $87.69 - 59.26$

D.  $161.25 - 97.75$

E.  $106.07 - 85.85$

F.  $736.4 - 195.45$  ។

#### 2. បនាំតុលាគារណ៍មេដ្ឋានប្រជាពលរដ្ឋ $\boxed{\phantom{00}}$

A.  $56.24 - 24.35 = \frac{5624}{\boxed{\phantom{00}}} - \frac{2435}{\boxed{\phantom{00}}} = \boxed{\phantom{00}}$

B.  $452.20 - 36.72 = \frac{\boxed{\phantom{00}}}{100} - \frac{3672}{\boxed{\phantom{00}}} = \boxed{\phantom{00}}$  ។



## ការបង្កើតផ្តល់នូវសមាគមន៍អប់រំ

រឹងភាពអប់រំ 87.8kg ។ ភាពឈរអប់រំ 69.57kg ។ តើខ្លួនខ្លួនយុទ្ធសាស្ត្រ គឺតុល្យណា ?

$$87.8 - 69.57 = \boxed{}$$

1. ការបង្កើតផ្តល់នូវសមាគមន៍អប់រំ និងឈរអប់រំ ដើម្បីស្ថិតិសារ

$$\begin{array}{r} 87.8 \\ - 69.57 \\ \hline \end{array}$$

2. ឯកសារអប់រំ និងឈរអប់រំ ដើម្បីស្ថិតិសារ

$$\begin{array}{r} 87.80 \\ - 69.57 \\ \hline \end{array}$$

3. ធ្វើប្រមាណវិធានលម្អិត

$$\begin{array}{r} 7\ 17\ 3\ 10 \\ - 6\ 9\ 57 \\ \hline 18.23 \end{array}$$

ដើម្បីស្ថិតិសារ  $87.8 - 69.57 = 18.23$

ដូចនេះ រឹងភាពអប់រំ 18.23kg ។

ដើម្បីបង្កើតផ្តល់នូវសមាគមន៍អប់រំ និងឈរអប់រំ យើងត្រូវបានដាក់ជាប្រចាំថ្ងៃ ។

1. ការបង្កើតផ្តល់នូវសមាគមន៍អប់រំ និងឈរអប់រំ ដើម្បីស្ថិតិសារ ។
2. ឯកសារអប់រំ និងឈរអប់រំ ដើម្បីស្ថិតិសារ ។
3. ធ្វើប្រមាណវិធានលម្អិត រួចរាល់ចំណែកជូន និងស្ថិតិសារ ។

2c

## សំបាត់

### 1. ផ្លូវបាយបាយ

A.  $0.75 - 0.50$

B.  $1.50 - 0.50$

C.  $1.50 - 1$

D.  $0.75 - 0.25$

E.  $2.25 - 0.25$


F.  $2.25 - 2$

G.  $0.50 - 0.25$


H.  $3.75 - 1.75$

I.  $1.75 - 1.75$

### 2. តម្លៃតាមតម្លៃ



$AB = \dots \text{m}$




$MN = \dots \text{m} \quad ?$

### 3. ករណីទឹកអូលុយ



ខ្ញុំដែលការពារនឹងខ្សោយក្នុងករណីទឹកអូលុយ ..... និងការរៀបចំការពារ



## 4. សរុបនៃតម្លៃផលិតផល

A.  $\begin{array}{r} 45.24 \\ - 8.42 \\ \hline \end{array}$

B.  $\begin{array}{r} 96.93 \\ - 74.05 \\ \hline \end{array}$

C.  $\begin{array}{r} 84.56 \\ - 50.97 \\ \hline \end{array}$

D.  $\begin{array}{r} 82.24 \\ - 56.75 \\ \hline \end{array}$

E.  $\begin{array}{r} 177.01 \\ - 109.91 \\ \hline \end{array}$

F.  $\begin{array}{r} 604.41 \\ - 517.39 \\ \hline \end{array}$

G.  $\begin{array}{r} 302.45 \\ - 94.67 \\ \hline \end{array}$

H.  $\begin{array}{r} 523.12 \\ - 236.70 \\ \hline \end{array}$

I.  $\begin{array}{r} 457.04 \\ - 24.36 \\ \hline \end{array}$

J.  $\begin{array}{r} 402.6 \\ - 5.65 \\ \hline \end{array}$

K.  $\begin{array}{r} 791.5 \\ - 245.82 \\ \hline \end{array}$

L.  $\begin{array}{r} 341.63 \\ - 96.8 \\ \hline \end{array}$

M.  $598.06 - 75.12$

N.  $624.71 - 125.09$

O.  $876.53 - 562.08$

P.  $285.91 - 240.9$

Q.  $737.12 - 57.81$

R.  $951.47 - 41.03$

5. សរុបនៃតម្លៃផលិតផល 

A.  $\begin{array}{r} 167.\square5 \\ - 26.60 \\ \hline 1\square1.15 \end{array}$

B.  $\begin{array}{r} 20\square.94 \\ - 99.\square7 \\ \hline 10\square.8\square \end{array}$

C.  $\begin{array}{r} \square16.\square5 \\ - 54.97 \\ \hline 261.0\square \end{array}$

D.  $\begin{array}{r} 525.94 \\ - \square4.\square\square \\ \hline 50\square.12 \end{array}$

E.  $\begin{array}{r} 825.72 \\ - \square\square.\square\square \\ \hline 765.45 \end{array}$

F.  $\begin{array}{r} 710.51 \\ - \square\square.8\square \\ \hline 660.68 \end{array}$



## ការបើកស្ថាគមនុវត្តមាត្រាអំពីលទ្ធផលរាយការ

ឯកចាយគ្របារ 75.75kg ទៅលក់ ។ នានាំនេះម៉ោងរាយការ 63.29kg ។ តើលទ្ធផលគ្របារមានប្រហែលចុះត្រាមតិម្បញ្ញត្រ ?

$$\begin{array}{r} 75.75 \\ - 63.29 \\ \hline 12.46 \end{array}$$



រួចចំណាំ  $75.75 - 63.29 = 12.46$

ដូចមេ ឯកចាយគ្របារតាមប្រហែល 13kg ។

បើមិនបានស្ថាគមនុវត្តមាត្រាអំពីលទ្ធផលរាយការ យើងត្រូវចូលចុះត្រាមតិម្បញ្ញត្រ ទៅបានលទ្ធផលរាយការ 13kg ។



## រំលែក

ចូរបើកស្ថាគមនុវត្តមាត្រាអំពីលទ្ធផលរាយការ

- |                      |                       |
|----------------------|-----------------------|
| A. $426.13 - 362.49$ | B. $936.29 - 708.75$  |
| C. $736.78 - 560.90$ | D. $673.49 - 541.59$  |
| E. $876.59 - 677.94$ | F. $647.70 - 359.54$  |
| G. $785.64 - 626.34$ | H. $999.9 - 879.75$ ។ |



## ការប្រើប្រាស់គិតថតទេរទេរដឹងគ្មានភាពសំលេអកចំនួនទេសការ

បុត្រមូលដ្ឋាន 74.09 តាមការប្រាក់ដែលត្រូវអនុវត្តន៍យ៉ាង ឬ តើត្រូវ  
អនុវត្តន៍ឡាចំណួនបិបប្រើប្រាស់គិតថតទេរទេរដឹងគ្មានភាពសំលេអកចំនួន 0.75% ទេ? ?

$$74.09 - 0.75 = \boxed{\phantom{000}}$$

ឯកតាមតម្លៃ **ON/C**

បញ្ជាផិត្យការប្រាក់

<b>7</b>	<b>4</b>	<b>•</b>	<b>0</b>	<b>9</b>	<b>-</b>
<b>0</b>	<b>•</b>	<b>7</b>	<b>5</b>	<b>=</b>	



យោងបិបប្រើប្រាស់គិតថតទេរទេរដឹងគ្មានភាពសំលេអកចំនួន 73.34 តើត្រូវនេះទេ?

$$74.09 - 0.75 = 73.34$$

ឯកតាមតម្លៃ បានប្រើប្រាស់គិតថតទេរទេរដឹងគ្មានភាពសំលេអកចំនួន 73.34 ។



## សំបាត់

១. តម្លៃបានប្រើប្រាស់គិតថតទេរទេរដឹងគ្មានភាពសំលេអកចំនួន

A.  $0.87 - 0.65$

B.  $0.9 - 0.65$

C.  $99.87 - 3.37$

D.  $638.65 - 9.99$

E.  $70.07 - 69.51$

F.  $89.12 - 52.30$  ។

២. គូលចំណែកតម្លៃបានប្រើប្រាស់គិតថតទេរទេរដឹងគ្មានភាពសំលេអកចំនួន

G.  $34.10 - 20.32 =$

H.  $88.96 - 40.83 =$

I.  $285.85 - 153.82 =$   ។



## ចំណោម

1. បានឈរមាមតាត់សៀវភៅមិនមែនជាប្រព័ន្ធដែល 70.25m ។ តាមលក់អំពី 64.75m ។ តើតាត់សៀវភៅមិនមែនជាប្រព័ន្ធទេ ?
2. ក្នុងតំបន់ប្រព័ន្ធលាន 94.75kg ។ តើតាត់លក់ខ្លួនឯងជាប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ? ឬតើតំបន់សាច់ 5.90kg ។ ឬណា ?
3. ប្រាប់បុរីធម្មយោងតារាងសាច់ដូចមិនមែនជាប្រព័ន្ធដែល 124.75m ។ តាមត្រូវបាន 99.99km ។ តើតេស់សាច់ជីវិតតិចប្រើប្រាយជាប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ?
4. កម្ពស់ការសំណងជីវិតមិនមែនជាប្រព័ន្ធដែល 240.34m ។ តាមត្រូវបាន 75.75m ។ ឬតើតំបន់ 2 បានប្រព័ន្ធដែល 100.90m ។ តើតេស់សាច់ជីវិតជាប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ?
5. គុរីមានគម្រោង 1.35m នៃវាមានកម្រោង 0.24m ឡើងជាបុរី ។ ឬតើតេស់សាច់ប្រព័ន្ធ 0.11m ។ រាកកម្រោងរបស់សាច់ និងប្រព័ន្ធ ។
6. នៅលាក់ត្រូវបាន 750.75kg ។ តាមត្រូវបាន 669.9kg ។ តើតេស់សាច់សាច់វិញ ឬតើតេស់សាច់ជីវិតប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ?
7. ពេលវិវិឌ្ឍន៍នឹងក្នុងបាន 27.75m និង 40.50m ។ តើតេស់សាច់វិញ ឬតើតេស់សាច់ជីវិតប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ? ឬពេលវិវិឌ្ឍន៍មិនមែនជាប្រព័ន្ធដែល 100m មកបាន ។
8. ពីតុលាក្រោមប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ដើម្បីបានប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ 226km ។ និងមួយមួយបានពីតុលាក្រោមប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ដល់ពេលវិវិឌ្ឍន៍ 95.74km ។ បើយើងពិនិត្យបានដូចមិនមែនជាប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ 46.25km ។ តើតេស់សាច់នៅក្នុងប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ឬបានសំគាល់ប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ?
9. ក្នុងប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ដើម្បីបានប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ 30.25kg ។ ឬតើតេស់សាច់ប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ 149.75kg ។ ឬបាន 200.75kg ។ តើតាត់សៀវភៅមិនមែនជាប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ ? ឬតើតេស់សាច់ប្រព័ន្ធដឹក្សាហិរញ្ញវត្ថុ 200kg ។ ឬបាន 200.75kg ។

# 10

## វិធីគុណចំនួនសរុប




### ការគុណចំនួនសរុបដើម្បីលើផលតម្លៃ

តើយើកអីនេះ ទៅមិនគឺប្រព័លខ្ពស់ទេ កម្មវិធីមានប្រតិបត្តិ 0.18m ។ តើអាមី  
ប្រព័លខ្ពស់មិនមែនមិនមែន ?

$$0.18 \times 12 = \boxed{\phantom{00}} \text{ m}$$

m ?



$$\begin{array}{r}
 0.18 \\
 \times \quad 12 \\
 \hline
 36 \\
 + \quad 18 \\
 \hline
 2.16
 \end{array}$$

បានគ្រឿងការគុណចំនួន

សរុបជាអាមីមិត្តភាព  
មែនកូណា 2.16m ។

$$\begin{aligned}
 0.18 \times 12 &= \frac{18}{100} \times 12 \\
 &= \frac{18 \times 12}{100} \\
 &= 2.16
 \end{aligned}$$

ឡើងបាន  $0.18 \times 12 = 2.16$  ។

គូចបាន ទី៨ ប្រព័លខ្ពស់ប្រព័លខ្ពស់ 2.16m ។



### លំបាត់

#### គ្រប់គ្រង

1.  $\begin{array}{r} 0.3 \\ \times \quad 7 \\ \hline \end{array}$

2.  $\begin{array}{r} 0.55 \\ \times \quad 79 \\ \hline \end{array}$

3.  $\begin{array}{r} 3.07 \\ \times \quad 35 \\ \hline \end{array}$

4.  $\begin{array}{r} 4.25 \\ \times \quad 374 \\ \hline \end{array}$

A.  $37 \times 0.49$

B.  $31.75 \times 891$

C.  $26.25 \times 2011$

D.  $4760 \times 10.09$

E.  $1979 \times 13.78$

F.  $16.07 \times 3349$



## ការគ្រប់គ្រងទសភាពដើម្បីត្រួវទាន់ភាព

$$12.7 \times 9.5 = \boxed{\phantom{00}}$$



$$\begin{array}{r}
 12.7 \\
 \times 9.5 \\
 \hline
 635 \\
 1143 \\
 \hline
 120.65
 \end{array}$$

ចាប់ផ្តើមពីរដល់នៅក្នុងទូទៅ

ចាប់ផ្តើមពីរដល់នៅក្នុងទូទៅ

ចាប់ផ្តើមពីរដល់នៅក្នុងទូទៅ

នៃលទ្ធផល 2 នូវតិចជា ។

$$\begin{aligned}
 12.7 \times 9.5 &= \frac{127}{10} \times \frac{95}{10} \\
 &= \frac{12065}{100} \\
 &\approx 120.65
 \end{aligned}$$

ដូចខាងក្រោម  $12.7 \times 9.5 = 120.65$  ។

### សំណង់

#### 1. គូលឈាម

A.  $\begin{array}{r} 12.7 \\ \times 0.5 \\ \hline \end{array}$

B.  $\begin{array}{r} 4.5 \\ \times 1.7 \\ \hline \end{array}$

C.  $\begin{array}{r} 15.6 \\ \times 3.7 \\ \hline \end{array}$

D.  $\begin{array}{r} 21.3 \\ \times 12.9 \\ \hline \end{array}$

E.  $\begin{array}{r} 24.6 \\ \times 44.8 \\ \hline \end{array}$

F.  $\begin{array}{r} 17.3 \\ \times 24.6 \\ \hline \end{array}$

G.  $\begin{array}{r} 69.4 \\ \times 63.8 \\ \hline \end{array}$

H.  $\begin{array}{r} 87.9 \\ \times 76.3 \\ \hline \end{array}$

#### 2. ចូលចិត្តល្អលាក់ទិន្នន័យ $\square$ នាយកប្រោម :

A.  $13.5 \times 15 = \boxed{\phantom{0}} \times 35 = \boxed{\phantom{0}}$   
 $\boxed{\phantom{0}} \quad \boxed{\phantom{0}}$

B.  $56.8 \times 35 = \boxed{\phantom{0}} \times \boxed{\phantom{0}} = \boxed{\phantom{0}}$   
 $\boxed{\phantom{0}} \quad \boxed{\phantom{0}}$

C.  $34.7 \times 105.8 = \boxed{\phantom{0}} \times \boxed{\phantom{0}} = \boxed{\phantom{0}}$   
 $\boxed{\phantom{0}} \quad \boxed{\phantom{0}}$

D.  $64.25 \times 150 = \boxed{\phantom{0}} \times 150 = \boxed{\phantom{0}}$   
 $\boxed{\phantom{0}} \quad \boxed{\phantom{0}}$

E.  $16.78 \times 16.2 = \boxed{\phantom{0}} \times \boxed{\phantom{0}} = \boxed{\phantom{0}}$   
 $\boxed{\phantom{0}} \quad \boxed{\phantom{0}}$

F.  $126.6 \times 79.8 = \boxed{\phantom{0}} \times \boxed{\phantom{0}} = \boxed{\phantom{0}}$   
 $\boxed{\phantom{0}} \quad \boxed{\phantom{0}}$

64

[www.elibraryofcambodia.org](http://www.elibraryofcambodia.org)

៣. ចុចរាក់ទិន្នន័យការតាមដីមួយគីឡូម៉ែត្រម៉ោងទៅប្រគល់ :

A.  $0.6 \times 0.8 = 048$

B.  $1.3 \times 0.5 = 065$

C.  $1.15 \times 0.5 = 0575$

D.  $2.24 \times 1.17 = 26208 \text{ '}$

៤. ចុចរកមនុយមានអាមេរិក និង ក្បែរម៉ោង :

A.

B.

2.3	0.8	?
7.4	5.9	?
?	?	?

4.72	3.50	?
2.5	7.24	?
?	?	?




ចំណោមទី

១. បង្កើតបិន្ទុធម្មានតិន្នន័យ 0.75m ។ តើអបវិកបិន្ទុ 12 នាមពេលរៀង  
ធ្វើត្រូវតិចត្រូវម៉ោង ?

២. បង្កើតបិន្ទុធម្មានតិន្នន័យ 15 គីឡូម៉ែត្រ ។ កើតបង្កើតធម្មានតិន្នន័យ 0.15m ។ តើបង្កើតបិន្ទុធម្មានតិន្នន័យ ម៉ោង  
ធ្វើត្រូវតិចត្រូវ ?

៣. បង្កើតបិន្ទុធម្មានតិន្នន័យ ម៉ោង 203 ស៊ីក និងបង្កើតបិន្ទុធម្មានតិន្នន័យ 0.20m ។ តើអារ៉ា  
សិក្សាបានបានបិន្ទុធម្មានតិន្នន័យ ម៉ោង ?



៤. បិន្ទុធម្មានតិន្នន័យ 45 គីឡូម៉ែត្រ ។ បង្កើតបិន្ទុធម្មានតិន្នន័យ 0.25m ។ តើបិន្ទុធម្មានតិន្នន័យ ម៉ោង ?

៥. បង្កើតបិន្ទុធម្មានតិន្នន័យ ម៉ោង 709 ស៊ីក ។ បង្កើតបិន្ទុធម្មានតិន្នន័យ 1.20m ។ តើអារ៉ាសិក្សាបានបានបិន្ទុធម្មានតិន្នន័យ ?



## សារចំណាំល្អកម្មសម្រាប់បង្ហាញលក្ខណៈ

IV.  $3.75 \times 501 = \boxed{\phantom{000}}$

$$\begin{array}{r} 501 \\ \times 3.75 \\ \hline \end{array} \quad \xrightarrow{\text{បង្ហាញលក្ខណៈ}} \quad \begin{array}{r} 501 \\ \times 4 \\ \hline 2004 \end{array}$$

- ចំនួនតម្លៃគឺជារៀល ។
- ចំនួនតម្លៃគឺជាលក្ខណៈដែលមានចំនួនតម្លៃ ។
- មែនគូរក 3.75 និង 501 ប្រចាំឆ្នាំ 2004 ។

គូរបង្ហាញ  $3.75 \times 501 = 2004$  ។

V.  $745.8 \times 43.4 = \boxed{\phantom{0000}}$

$$\begin{array}{r} 745.8 \\ \times 43.4 \\ \hline \end{array} \quad \xrightarrow{\text{បង្ហាញលក្ខណៈ}} \quad \begin{array}{r} 746 \\ \times 43 \\ \hline 2238 \\ + 2984 \\ \hline 32078 \end{array}$$

- ចំនួនតម្លៃគឺជាលក្ខណៈដែលមានចំនួនតម្លៃ ។
- មែនគូរក 745.8 និង 43.4 ប្រចាំឆ្នាំ 32078 ។

គូរបង្ហាញ  $745.8 \times 43.4 = 32078$  ។

ទីឡើងឱ្យស្ថាបនុវត្តន៍ការចំនួនតម្លៃដោយខ្សោយការបង្ហាញលក្ខណៈ នូវការត្រួតពិនិត្យ :

- ចំនួនតម្លៃគឺជាលក្ខណៈដែលមានចំនួនតម្លៃ ។
- កុំណែនការចំនួនតម្លៃគឺជាការបង្ហាញលក្ខណៈ ។



## សំបាក

## 1. សំបាកតម្លៃរៀល

A. 
$$\begin{array}{r} 9.3 \\ \times 12 \\ \hline \end{array}$$

B. 
$$\begin{array}{r} 7.7 \\ \times 140 \\ \hline \end{array}$$

C. 
$$\begin{array}{r} 673 \\ \times 0.9 \\ \hline \end{array}$$

D. 
$$\begin{array}{r} 14.25 \\ \times 76 \\ \hline \end{array}$$

E. 
$$\begin{array}{r} 104 \\ \times 92.5 \\ \hline \end{array}$$

F. 
$$\begin{array}{r} 4653 \\ \times 0.79 \\ \hline \end{array}$$

G. 
$$\begin{array}{r} 375 \\ \times 4.70 \\ \hline \end{array}$$

H. 
$$\begin{array}{r} 105.7 \\ \times 76.3 \\ \hline \end{array}$$

I. 
$$\begin{array}{r} 255.8 \\ \times 90.2 \\ \hline \end{array}$$

J. 
$$\begin{array}{r} 487.6 \\ \times 128.4 \\ \hline \end{array}$$

K. 
$$\begin{array}{r} 2143 \\ \times 32.4 \\ \hline \end{array}$$

L. 
$$\begin{array}{r} 505.8 \\ \times 76.1 \\ \hline \end{array}$$

## 2. ត្រូវបានគ្រប់គ្រងដោយគ្មានក្នុងប្រព័ន្ធដើម្បីបង្ហាញទិន្នន័យទាំងអស់ខាងក្រោម:

M.  $50.9 \times 4.6 =$

N.  $50.3 \times 9.9 =$

O.  $150.3 \times 7.2 =$

P.  $60.9 \times 15 =$

Q.  $137 \times 4.6 =$

R.  $467 \times 16.5 =$

S.  $370.1 \times 29.8 =$

T.  $159.7 \times 241 =$

U.  $370.8 \times 3.05 =$

V.  $241.5 \times 44.6 =$

W.  $578.5 \times 26.4 =$

X.  $442.7 \times 34.7 =$

Y.  $623.6 \times 75.9 =$

Z.  $421.3 \times 154.2 =$

AA.  $295.6 \times 58.7 =$



## ការប្រើប្រាស់គិតថែរខ្លួនរបស់អ្នក

$$37.9 \times 840.5 = \boxed{\phantom{000}}$$



ចិត្តចូល  
បង្ហាញ

បន្ទាប់មកចូល

$$\begin{array}{r} 3\ 7\ .\ 9\ \times \\ 8\ 4\ 0\ .\ 5 \\ \hline \end{array}$$

=



ដោលបានបញ្ជូនការប្រើប្រាស់គិតថែរខ្លួនរបស់អ្នក : 31854.95 គីឡាយសរុបណានា

$$37.9 \times 840.5 =$$



## លិខាត

ចូលចំណាំលទ្ធផល និង បង្ហាញ នៅលម្អិត ខាងក្រោម :

- |   |  |   |
|---|--|---|
| a. $167.76 \times 37 =$ <input type="text"/>    | b. $136 \times 16.85 =$ <input type="text"/>   | c. $37.9 \times 9.8 =$ <input type="text"/>     |
| d. $79.2 \times 100.5 =$ <input type="text"/>   | e. $109.56 \times 500 =$ <input type="text"/>  | f. $376.3 \times 213.8 =$ <input type="text"/>  |
| g. $895.6 \times 552.3 =$ <input type="text"/>  | h. $412.7 \times 213.8 =$ <input type="text"/> | i. $821.6 \times 476.8 =$ <input type="text"/>  |
| j. $66.23 \times 24.2 =$ <input type="text"/>   | k. $777.7 \times 7.7 =$ <input type="text"/>   | l. $874.58 \times 50.55 =$ <input type="text"/> |
| m. $5892.6 \times 468.8 =$ <input type="text"/> | n. $555.20 \times 65.2 =$ <input type="text"/> | o. $554.8 \times 142.5 =$ <input type="text"/>  |
| p. $897.2 \times 88.6 =$ <input type="text"/>   | q. $723.7 \times 54.3 =$ <input type="text"/>  | r. $99.5 \times 654.2 =$ <input type="text"/>   |
| s. $111.1 \times 33.3 =$ <input type="text"/>   | t. $555.5 \times 25.5 =$ <input type="text"/>  | u. $487.9 \times 25.7 =$ <input type="text"/>   |
| v. $158.1 \times 238.5 =$ <input type="text"/>  | w. $452.6 \times 23.8 =$ <input type="text"/>  | x. $9953.4 \times 263.7 =$ <input type="text"/> |
| y. $421.5 \times 2354 =$ <input type="text"/>   | z. $268.7 \times 18.9 =$ <input type="text"/>  | aa. $3526 \times 56.85 =$ <input type="text"/>  |

# 11

## ប្រភាគ




### ការសម្រេចប្រភាគ

a.  $\frac{2}{10} = \frac{\square}{\square}$

$$\frac{2}{10} = \frac{2+2}{10+2} = \frac{1}{5}$$


ផ្តល់នៅត្រង់  $\frac{1}{5}$  ជាប្រភាគប្រចាំមិនាំ។



b.  $\frac{6}{9} = \frac{\square}{\square}$

$$\frac{6}{9} = \frac{6+3}{9+3} = \frac{2}{3}$$

ផ្តល់នៅត្រង់  $\frac{2}{3}$  ជាប្រភាគប្រចាំមិនាំ។



- ប្រភាគប្រចាំមិនាំ តើជាប្រភាគប្រចាំមិនាំយកនិងប្រភាគប្រចាំខែសៀវភៅរាយការណ៍ដូចជាអាម៉ែនីមិនមៀនទូទៅទៀត។
- ការគិតប្រភាគប្រចាំមិនាំ ជាប្រភាគប្រចាំមិនាំបានរាយការណ៍ដូចជាលិខ្ង។
- ដើម្បីស្របប្រភាគប្រចាំមិនាំយការាយការណ៍នឹងប្រភាគប្រចាំខែសៀវភៅរាយការណ៍ដូចជាអូឡូយុត្តិធម៌។



### លេចប្រភាគ

ស្ម័គ្រប្រចាំមិនាំទាំងព្រម :

a.  $\frac{4}{6} = \frac{\square}{\square}$

b.  $\frac{15}{30} = \frac{\square}{\square}$

c.  $\frac{16}{32} = \frac{\square}{\square}$

d.  $\frac{20}{40} = \frac{20+?}{40+?} = \frac{1}{2}$

e.  $\frac{45}{50} = \frac{45+?}{50+?} = \frac{9}{10}$

f.  $\frac{36}{42} = \frac{\square}{\square} = \frac{?}{7}$

ការអប់រំរាយជោគជ័យ: ឬ eBook ទាំងអស់នៅក្នុងបណ្តុះបណ្តាល  
មួលដឹកនាំខ្សោយសម្រាប់ការសិក្សា និង ក្រុមហ៊ុន  
និងប្រព័ន្ធមិនត្រូវបានដាក់ ដោយមិនគឺត្រូវបានដាក់

នឹងក្នុងពាក្យដែល មាន មេនីស, សិស្ស, សិស្សពិសេស, សិស្ស ពិសេស, សិស្ស ការងារ, សិស្ស សិក្សា និង សិស្ស ការងារ ជាពេលវេលាអ្នករាយជោគជ័យ: ឬ eBook  
ដើម្បីទទួលសាខាលក្ខណៈសំខ្លាងការប្រព័ន្ធ នាសាសនា សិក្សា និង នាសាសនា សាធារណ៍  
ឱ្យកិច្ចការប្រើប្រាស់ ស្ថិតិថ្មី និង ស្ថិតិថ្មី និង ស្ថិតិថ្មី និង ស្ថិតិថ្មី

សម្រាប់ការ eBook ដាក់យោង ត្រូវ ក្រោម

និភ័យ: ផ្ទៃអ៊ូនុយ

សិក្សាការ សារក្រុម និង ពាក្យជោគជ័យ: ប្រព័ន្ធបន្ទុរាណក្រុម  
សុខិល បុរាណជីម្រើនិតិយការណ៍  
ប្រព័ន្ធផានាពេដ្ឋាន និង ប្រព័ន្ធផានាពេដ្ឋាន និង ប្រព័ន្ធផានាពេដ្ឋាន  
និង ប្រព័ន្ធផានាពេដ្ឋាន និង ប្រព័ន្ធផានាពេដ្ឋាន និង ប្រព័ន្ធផានាពេដ្ឋាន

ស្ថិតិថ្មី និង

ស្ថិតិថ្មី និង

ប្រព័ន្ធបុណ្យនិងខ្សោយសម្រាប់ការសិក្សា និង ក្រុមហ៊ុន

ក្រសួង

សាធារណ៍ និង ក្រសួង ក្រសួង

